



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៣៤

ត្រីមាសទី០២ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៨-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៣៧ ស្តីពី ការតាំងសំបុកក្របខណ្ឌមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងមហាផ្ទៃ ចំនួន ៣០ រូប ៣៧៩៩
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៣៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **វ៉ូ វ៉ូយុន** (WU YUKUN) ជនជាតិចិន សញ្ជាតិចិន ៣៨០២
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៣៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **ចិន ហ៊ីស៊ីង** (CHEN, HESHENG) ជនជាតិចិន សញ្ជាតិចិន ៣៨០៣
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **លី ប៉ូជុន** (LEE, PO-CHUN) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ ៣៨០៤
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **ហ្គូ យ៉េនជូ** (HO, YEN-JU) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ ៣៨០៥
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **លីន ហ្វុងចេង** (LIN, HUNG-CHENG) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិ ចិនតៃវ៉ាន់ ៣៨០៦
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោក **អិវ៉ាន យីន** (EAVYIN) ជនជាតិចិន សញ្ជាតិចិន ៣៨០៧
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោកស្រី **ឡាំ គីមតុង** (LAM KIM PHUNG) ជនជាតិចិន សញ្ជាតិចិន ៣៨០៨
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្ម ដល់លោកស្រី **ដួង លូអ៊ីស** (DUONG LOUISE) ជនជាតិអាមេរិក សញ្ជាតិអាមេរិក ៣៨០៩

- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ដួង ហង់រី** (DUONG HENRY) ជនជាតិអាមេរិក សញ្ជាតិអាមេរិក ៣៨១០
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោកស្រី **អ៊ាវ ស៊ាន** (EAV SEAN) ជនជាតិអាមេរិក សញ្ជាតិអាមេរិក ៣៨១១
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោកស្រី **អ៊ាវ រ៉ូសានណាហ្គីច** (EAV ROSANNA GUECH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក ៣៨១២
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៤៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **អ៊ាវ ហ្វេងមីន្យូនណាវ៉ាន** (EAV FENG MING JONATHAN) ជនជាតិចិន សញ្ជាតិចិន ៣៨១៣
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៥០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឧបាសិកា និងព្រះសង្ឃ ចំនួន ៨០រូប/អង្គ ៣៨១៤
- ២០-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៥១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កញ្ញា ឧបាសក ឧបាសិកា និងព្រះសង្ឃ ចំនួន ៧៩រូប/អង្គ ៣៨១៦
- ២២-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៥២ ស្តីពី ការនិយ័តកម្មតម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ កម្រិតសញ្ញាបត្រ និងមុខតំណែង ដល់មន្ត្រីរាជការ ៤៤ រូប នៅក្រសួង ស្ថាប័ន ចំនួន ១១ ៣៨១៨
- ២២-០៤-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥៥៣ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-យស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ព្រះសង្ឃ ចំនួន ០២អង្គ ៣៨២២

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៥-០៦-២០១៩ -អនុក្រឹត្យលេខ ៨៥ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៣៨២៣

គ

២៧-០៦-២០១៩	-អនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ៥៨៨,៤៨១៥ ហិកតា (ប្រាំរយប៉ែតសិបប្រាំបីហិកតា បួនពាន់ប្រាំបីរយដប់ប្រាំសង់ទីអា) នៅស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរី ចេញពីដីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ ១ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី	៣៨២៥
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៣៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៣២
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៣៤
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៨៤៣
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៤៥
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៤៧
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៤៨
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៥០
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៥១
១២-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៨៥២
២៤-០៤-២០១៩	-អនុក្រឹត្យលេខ ៤៤៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៥៣
២៤-០៤-២០១៩	-អនុក្រឹត្យលេខ ៤៥០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ	៣៨៥៤
២៤-០៤-២០១៩	-អនុក្រឹត្យលេខ ៤៥១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៥៦
២៤-០៤-២០១៩	-អនុក្រឹត្យលេខ ៤៥២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៥៨
៣០-០៤-២០១៩	-អនុក្រឹត្យលេខ ៤៥៣ អនក្រ.តត ស្តីពី ការដំឡើងឋានន្តរស័ក្តិ ជាកិច្ចបច្ច្រាមរណៈ	៣៨៥៩
០៦-០៥-២០១៩	-អនុក្រឹត្យលេខ ៤៥៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៦២
០៦-០៥-២០១៩	-អនុក្រឹត្យលេខ ៤៥៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៨៦៥
០៦-០៥-២០១៩	-អនុក្រឹត្យលេខ ៤៥៦ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៣៨៦៦
០៦-០៥-២០១៩	-អនុក្រឹត្យលេខ ៤៥៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៦៧
០៦-០៥-២០១៩	-អនុក្រឹត្យលេខ ៤៥៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៨៦៩

ឃ

- ០៦-០៥-២០១៩ -អនុក្រឹត្យលេខ ៤៥៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៣៨៧១
- ០៦-០៥-២០១៩ -អនុក្រឹត្យលេខ ៤៦០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ណ ៣៨៧៣
- ០៦-០៥-២០១៩ -អនុក្រឹត្យលេខ ៤៦១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣៨៧៥

២.សេចក្តីសម្រេច

- ៣០-០៥-២០១៩ -សេចក្តីសម្រេចលេខ ៨០ សសរ ស្តីពី ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបន្ទាយមានជ័យ ៣៨៧៧
- ៣០-០៥-២០១៩ -សេចក្តីសម្រេចលេខ ៨១ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង ៣៨៧៩

៣.សារាចរ

- ២៩-០៥-២០១៩ -សារាចរលេខ ០៤ សរ ស្តីពី ការចាត់តាំងខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៩ ៣៨៨១

III. ការងារបណ្តាញក្រសួង

១. ទិស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ៣១-០១-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១០៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ នៅអង្គភាពថវិកានាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា ៣៨៨៣
- ០៥-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១១៩ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់សាលាក្រុមមន្ត្រីរដ្ឋបាល ៣៨៨៩
- ០៦-០២-២០១៩ -ប្រកាសលេខ ១២៤ សហវ.ប្រក ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មការវាយ តម្លៃដីសម្រាប់ពន្ធលើដីមិនបានប្រើប្រាស់ ៣៨៩២
- ០៦-០២-២០១៩ -ប្រកាសលេខ ១២៥ សហវ.ប្រក ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មការវាយ តម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ៣៨៩៥

០៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៤០ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ សម្រាប់បើកប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ ជូន មន្ត្រីរាជការនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៣៨៩៩

០៧-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៥៩ សហវ.ប្រក ស្តីពី ការតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស សម្រាប់បើកផ្តល់ប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យ សង្គមកិច្ច និងវប្បធម៌ ជូនមន្ត្រីរាជការប្រចាំនៅទិស្តីការគណៈរដ្ឋមន្ត្រី ៣៩០២

២-ទិស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

០៥-១២-២០១៨ -ប្រកាសលេខ ៣៩២ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អិម.ជេ ប៊ែក (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម ៣៩០៥

៣-ទិស្តីការរដ្ឋមន្ត្រីក្រសួងកិច្ចការនារី

០៤-១០-២០១៨ -ប្រកាសលេខ ១៧៣០ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៩០៨

១៨-១០-២០១៨ -ប្រកាសលេខ ១៧៨៩ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៩០៩

១៨-១០-២០១៨ -ប្រកាសលេខ ១៧៩០ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៩១០

២១-១២-២០១៨ -ប្រកាសលេខ ២១៧៩ កកន/ប្រក ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការចូលបម្រើការងារវិញ ៣៩១១

០៤-០៣-២០១៩ -ប្រកាសលេខ ៣៩៩ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៣៩១២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/ ៤៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាលនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាកូមិទ្ធរដ្ឋបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តាំងសំបក់ក្របខណ្ឌមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅក្នុង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ២៩រូប៖

ក- ទីស្តីការគណៈរដ្ឋមន្ត្រី

- ១. លោកស្រី **មុត សីនាដា** តាំងសំបក់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨



- ២. លោក **មុត បណ្ណានុ** តាំងសិបថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨
- ៣. លោកស្រី **ហិក ជានី** តាំងសិបថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
- ៤. លោក **អេង ម៉េងណា** តាំងសិបថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
- ៥. លោកស្រី **ជួប ស្រីរ័ត្ន** តាំងសិបថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨

ខ- រដ្ឋលេខាធិការរដ្ឋបាលរាជធានីភ្នំពេញ

- ៦. លោក **លីន ស៊ីតុរក្ស** តាំងសិបថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨
- ៧. លោក **អ៊ុក សុផុន** តាំងសិបថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨
- ៨. លោកស្រី **គឹម សុភ័ណ្ណារី** តាំងសិបថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨
- ៩. លោក **ចាន់ សុខ** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១០. លោក **គី ហានីន** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១១. លោក **សេង សុវណ្ណារិទ្ធ** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១២. លោក **អូន ណារីត្ន** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១៣. លោកស្រី **ស្រីង ស្រីម៉ុង** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១៤. លោកស្រី **ចង់ ស្រីពៅ** តាំងសិបថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
- ១៥. លោក **អេង វិច្ឆិរ៉ា** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ១៦. លោក **មែល ដានណាត់** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ១៧. លោក **សោម យ៉ាន់សាម៉ូ** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ១៨. លោក **មិន សុផាឡៃ** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ១៩. លោកស្រី **យ៉ែម ចន្ទី** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២០. លោក **ហុក មណ្ឌល** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២១. លោក **ស៊ុន ឈីនណារីត្ន** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២២. លោកស្រី **ហុក សក្យា** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៣. លោកស្រី **ជេត សុម៉ារីឡែន** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៤. លោក **សារឿន ជីវគឹមម៉េង** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៥. លោកស្រី **មែម អនៈគន្ធា** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៦. លោកស្រី **សយ សម្បស្ស** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៧. លោក **វី ផល្លី** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៨. លោកស្រី **អ៊ុន ស៊ីឌីនស្រីយ៉ាណា** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
- ២៩. លោក **សេង អេនា** តាំងសិបថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

មាត្រា ២៖ តាំងសិបក្នុងក្របខណ្ឌដល់លោក **អ៊ុន ចាន់ដារ៉ា** បញ្ចប់ការសិក្សាពីសាលាកូមិន្ទរដ្ឋបាល ទៅក្នុងឋានន្តរស័ក្តិ មន្ត្រី ថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។



មាត្រា ៣: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

៣៣៧.១៩៤.៤៤១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វូ វូយុកុន (WU YUKUN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៦៦ នៅខេត្ត Heilongjiang សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៥០៤.៤៤៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រតិបត្តិយកម្មដល់លោក **ឈិន ហ៊ីស៊ីង** (CHEN, HESHENG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦៩ នៅខេត្ត Hebei សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព/រ. ១៧០៤.៤៤៣១

នសីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានឃើញព្រឹត្តិបត្រតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិ កោសលបណ្ឌិត មិន ឈិន

កិត្តិនីតិ កោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៥៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនៃយកម្មដល់លោក **លី ប៉ូជុន (LEE, PO-CHUN)** ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៨៩ នៅទីក្រុង Taipei សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ១៧០៤.៥៤៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានធម្មត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៥៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ហូ យ៉េនជូ (HO, YEN-JU)** ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨៣ នៅទីក្រុង Taipei សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ១៧០៤.៥៤៥

Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Handwritten signature

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **លីន ហ៊ុនចេង** (LIN, HUNG-CHENG) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៨១ នៅខេត្ត Taiwan សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣.១៧៤.២២២

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វិវាច យីន** (EAV YIN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៣៩ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

Handwritten signature

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនៃកម្មស្តីលើលោកស្រី **ឡាំ គីមគុន (LAM KIM PHUNG)** ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៤.២២២

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោកស្រី **ជួន លូឌីស (DUONG LOUISE)** ជនជាតិ អាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៦១ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ.១៧០៤.៤៤៤

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោគប័ណ្ណាត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្នុងស័កម្តងលំលោក **ដួង ហង់រី (DUONG HENRY)** ជនជាតិ អាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពលក. ១៩០៤.៤៤០

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៥៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោកស្រី **វិណិច ស៊ាន** (EAV SEAN) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៦៧ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៣ ១៧០៤.៥៤១

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងក្រឹត្យតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោកស្រី **រ៉ូសាន រ៉ូសានណាហ្គីច** (EAV ROSANNA GUECH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៧០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០៤.៤៤៤

នីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វិណ័ម ខៀងមិណ្ណចូណាថាន** (EAV FENG MING JONATHAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៧៥ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពលករ. ១៧០៤.៤៤៤៧

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ដូច

ក- គ្រឿងឥស្សរិយយស ជាគុមារ :

១-ឯកឧត្តម **ដូច ឫត្តា**

២-លោក **ហុន ហេងឡី**

ខ- គ្រឿងឥស្សរិយយស ព្រះរាជានាចក្រកម្ពុជា ថ្នាក់ **មហាសេនីយឪឡន** :

១-ឯកឧត្តម **ស៊ុន ប័ន្ទុជារ៉ា**

២-ឯកឧត្តម **ក្រុយ សិកថា**

៣-ឯកឧត្តម **សំ សុធាវិទ្ធី**

៤-ឯកឧត្តម **ភាត់ សុភាព**

៥-ឯកឧត្តម **ជា សុភ័ក្រ**

៦-លោកជំទាវ **គង់ ធី**

៧-លោក **ណែន ច័ន្ទស័ក**

៨-លោក **ទេព ចន្ទា**

៩-លោក **ទូន លក្ខណា**

១០-លោក **ទូន លក្ខណា**

១១-លោក **ទូន កោសល្យ**

១២-លោក **អ៊ុក ចារី**

១៣-លោក **ស៊ីម ឌុនល**

១៤-លោកស្រី **គ្រី គីមហេង**

១៥-លោក **សេង គីមលាង**

១៦-លោក **ហេង ឫត្តិ**

១៧-លោកស្រី **ហេង ណារឿន**

១៨-លោក **គោត ចន្ទារ៉ា**

គ- គ្រឿងឥស្សរិយយស សុចត្តារា ថ្នាក់ **មហាសេនីយឪឡន** :

១-វេជ្ជបណ្ឌិត **តែរ រដ្ឋា**

២-វេជ្ជបណ្ឌិត **គុជ ស៊ីថា**

ឃ- គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេនីយឪឡន** :

១-ព្រះសុវណ្ណត្រៃ **បូ ចន្ទារ៉ា**

២-លោក **សុខ ហេង**

៣-លោក **គង់ ទេសី**

៤-លោក **ហុក ធីពុទ្ធា**

៥-លោក **វិន ពន្លក**

៦-លោក **ឈឹម សារ៉េត**

៧-វេជ្ជបណ្ឌិត **ឡេ ប័ន្ទសុទ្ធាត**

៨-វេជ្ជបណ្ឌិត **តែរ ពៅសុចន្ទា**

ង- គ្រឿងឥស្សរិយយស ព្រះរាជានាចក្រកម្ពុជា ថ្នាក់ **សេនា** :

១-ព្រះតេជគុណ **សុន សារ៉េត**

២-លោកជំទាវ **ធន បូរ៉េន**

៣-លោក **ប្រាក់ សិទ្ធិសិលា**

៤-លោក **យ៉ង់ ស៊ីធីន**

៤-លោក **ស្រី ខួង**

៦-លោក **សម ឈុក**

៥-លោក **ច្រើន ឡុ**

៨-លោក **ភេរ រ៉េន**

៥-លោក **ភាច ជារុម**

១០-លោកស្រី **សុរ គីមឡើន**

៦-លោក **ស្រី សុល**

១២-លោក **អន ប៊ុនធីន**

៦-លោក **ធិត សុខុន**

១៤-លោក **ច័ន្ទ ពៅ**

៤-លោក **ខេវ សុធី**

១៦-លោក **ឡុច ចា**



- ១៧-លោក ធីន បណ្ណុះ
- ១៩-លោក វ៉ែន យ៉ឹក
- ២១-លោកគ្រូពេទ្យ ខេ ពិសិដ្ឋ
- ២៣-លោកគ្រូពេទ្យ គូច សុវណ្ណ
- ២៥-លោក គង់ សារី
- ២៧-លោក មាន សំណាង
- ២៩-លោក ធីន ស្រីន
- ៣១-លោក ស្ទឹង សុវណ្ណារ
- ៣៣-លោក ហេង សុផា
- ៣៥-លោក ឆ្លង់ វិធាន
- ៣៧-លោក ភ័ក្ត្រ កុសាល
- ៣៩-លោក ខឹម ឃន
- ៤១-លោក ឯង ហុក
- ៤៣-លោក ឈុន សីន
- ៤៥-លោកស្រី ថៃ សារ៉ុន
- ៤៧-លោក អ៊ុន ចាន់
- ៤៩-លោក ម៉ែន ញ៉ែន

- ១៨-លោក ជូ ធីន្ទ័យ
- ២០-លោកស្រី សុន ឌីម
- ២២-លោកគ្រូពេទ្យ អុំ សម្បត្តិ
- ២៤-លោក ផាន់ រតិវិច
- ២៦-លោក ជូ ធីន្ទ័យ
- ២៨-លោកស្រីគ្រូពេទ្យ អ៊ុន លី
- ៣០-លោកស្រី សារី បណ្ណារ
- ៣២-លោក យូ រិន
- ៣៤-លោកស្រី ធីន សាឡាម
- ៣៦-លោក ធី ជាម
- ៣៨-លោក ព្រួន ថន
- ៤០-លោក នៅ រិទ
- ៤២-លោក យ៉ឹម សារ៉ុន
- ៤៤-លោកស្រី ឈុន គឹមសុរ
- ៤៦-លោកស្រី ឯង ខេមរា
- ៤៨-លោក អ៊ឹម ផាន់
- ៥០-លោកយាយ ចាំ យ៉ុន

៣៣៧.១៧០៤.៥៥៤៤

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន**

ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទ

ក- គ្រឿងឥស្សរិយយស ជាតូបការ :

១-ឯកឧត្តម **យ៉ង់ ម៉ៅ**

២-ឯកឧត្តម **រ៉ាន់ សុឡើន**

ខ- គ្រឿងឥស្សរិយយស ព្រះរាជានាមក្រកម្ពុជា ថ្នាក់ **មហាសេរីវង្សនី** :

១-លោក **ឡឺន ណារ៉ា**

២-លោក **ឈុន ស៊ីណាត**

៣-លោក **ឯក លន់**

៤-លោក **ឃុន ធួន**

៥-លោក **ឡាន ម៉េងធី**

៦-លោក **អ៊ុន យ៉ុង**

៧-លោក **សុភ គន្ធា**

៨-លោក **ហុក ចាន់ថន**

៩-លោក **ឡេង តារា**

១០-លោក **ម៉ាន់ គឹមឡេង**

១១-លោក **ទូច សារ៉ាបុរ**

១២-លោក **នេវ សាខន**

១៣-លោក **អ៊ុំ សីល**

១៤-លោកស្រី **ទូច គូចឃ្វៀង**

១៥-លោក **ឈាង ផល្លី**

១៦-លោក **បេប សុភារម្យ**

១៧-លោក **ម៉ែន នរតា**

១៨-វេជ្ជបណ្ឌិត **ខៀង សុគន្ធា**

គ- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រហានី ព្រះស៊ីសុវត្ថមុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់ **មហាសេរីវង្សនី** :

១-ព្រះតេជគុណ **វ៉ាន ជានី**

២-ឧបាសិកា **ទូច យូហៀង**

៣-អ្នកគ្រូ **ពុក និងស័យ**

៤-កញ្ញា **ហុក ធីត្វកេសា**

ឃ- គ្រឿងឥស្សរិយយស ព្រះរាជានាមក្រកម្ពុជា ថ្នាក់ **មហាសេនា** :

១-លោក **វ៉ាន ឈន**

២-លោក **ស៊ីម ឃុន**

៣-លោកស្រី **នេវ ស៊ីសំណត**

៤-លោក **វ៉ាន យ៉ង**

៥-លោកស្រី **វ៉ាន ម្លាម**

៦-លោកស្រី **ម៉ែន ជានី**

៧-លោក **ឡេង សុខហេង**

៨-លោក **គូ សីហា**

៩-លោកស្រី **ស្រី សុខគន្ធា**

១០-លោក **ខុច សារុន**

១១-លោក **ហេង ផល្លា**

១២-លោក **ជុំ ចន្ទធី**

១៣-លោក **ឡេង ថាន**

ង- គ្រឿងឥស្សរិយយស សុវត្ថាន ថ្នាក់ **មហាសេនា** :

១-ឯកឧត្តម **ឡាន រ៉ែន**

២-ឯកឧត្តម **តាន់ សុជាត**

៣-ឯកឧត្តម **អ៊ុំ ហៀងពិសី**



ប- គ្រឿងឥស្សរិយយស មុនីសារាត៍ន្តរា ថ្នាក់ មហាសេនា :

- | | |
|---------------------|----------------------|
| ១-លោកស្រី សេង ហ៊ុន | ២-លោកស្រី ឡេង ចាន់ធី |
| ៣-Mr. YUN JEONG YUN | ៤-Mr. OH GUINAM |
| ៥-Mr. MIN BYUNG HO | ៦-Mr. MUN SANG CHEOL |
| ៧-Mr. LEE SEUNG HO | ៨-Mr. KIM WONKHAP |
| ៩-លោក សុខ ចិន្រ្ទ | |

វិ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មិបឌីន្ត :

- | | |
|---------------------------|---------------------------|
| ១-លោក ចាន់ ចាន់ | ២-លោក ម៉ុំ ថែម |
| ៣-លោក ឈុន ស៊ាន | ៤-លោក ឈុន សាវង |
| ៥-លោក ឡុង ឌីមស៊ីឌុប | ៦-កញ្ញា ហុក ធីតាធីតា |
| ៧-លោក រុន ចន្ទឌី | ៨-លោក ចន្ទឌី ម៉ាម៉ា |
| ៩-វេជ្ជបណ្ឌិត ឌែន សាមុណ្ណ | ១០-វេជ្ជបណ្ឌិត ចាន់ ជារ៉ា |
| ១១-វេជ្ជបណ្ឌិត មី ជានី | ១២-លោក ស្រី គុណ |
| ១៣-លោក អ៊ុំ សុវិ | ១៤-លោក សំ ចន្ទា |
| ១៥-លោកស្រី ហាង រតនា | ១៦-លោក ម៉ុក ចាន់ |
| ១៧-លោក ឈុំ សម្បត្ត | ១៨-លោក ម៉ុក វិណ |
| ១៩-លោក ហាង ច័ន្ទត្រីស្រា | ២០-លោក សេង ភារា |

ជ- គ្រឿងឥស្សរិយយស មុនីសារាត៍ន្តរា ថ្នាក់ មិបឌីន្ត :

- | | |
|---------------------|------------------------|
| ១-លោក ខេត ពិសិដ្ឋ | ២-លោក ធីន ម៉ីនហេង |
| ៣-លោក គង់ បរិយា | ៤-លោកជំទាវ ឡេង ឡែង |
| ៥-លោក យិន ហេង | ៦-ឧបាលីកា ហេង សេង |
| ៧-លោក ឡាន ហោ | ៨-ឧបាលីកា ហេង ម៉ុំ |
| ៩-ឧបាលីកា ជាន់ ម៉ីន | ១០-លោកអាចារ្យ ជា សំណាង |

លោក. វ៉ុល ឌីណា

ស្រី ហាម ម៉ី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការកែតំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ឆាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ ដល់មន្ត្រីរាជការ ២១ រូប នៃក្របខ័ណ្ឌមន្ត្រី ក្របគ្រងរដ្ឋបាល ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួង ចំនួន ០៥ ៖

ក/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោក **ឌុន សៅភីរុណ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ២- លោក **សួន លក្ស័នី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥

ខ/- ក្រសួងធម្មការ និងសាសនា

- ១- លោក **ម៉ែន សារូ** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

គ/- ក្រសួងពាណិជ្ជកម្ម

- ១- លោក **ឃុន សាវុដ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ២- ឯកឧត្តម **ពេញ ធាន័យ** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ឃ/- ក្រសួងអភិវឌ្ឍន៍ជនបទ

- ១- លោក **វ៉ា ស៊ីណារ៉ុច** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ២- លោក **គាំ បុល** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៣- លោក **សេក សាឡើន** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

ង/- ក្រសួងមុខងារសាធារណៈ

- ១- លោក **នួន សុខុម** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ២- លោក **សុខ សេងយ៉ែន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៤
- ៣- លោក **ឡុច សាឡើន** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៤
- ៤- លោក **ប៉ុល ឡុំ** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៤
- ៥- លោក **សេ ជានុដ** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជា ថ្នាក់លេខ ៥
- ៦- លោក **ខៀវ ម៉ីន្លា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៧- លោក **ស្វាយ សំណាង** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៨- លោក **ណុប សុគន្ធា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៩- លោក **ឡេង ឈុន** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១០- លោក **ម៉ីត កែវ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១១- លោក **សួស សុវណ្ណារិទ្ធ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១២- លោក **សុ វ៉ាង** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៣- លោក **ផៃ គីរិវណ្ណ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

២/៤



មាត្រា ២ : និយ័តកម្មតម្កើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាព កម្រិតសញ្ញាបត្រ និងមុខតំណែង ដល់មន្ត្រី រាជការ ២៣ រូប ទៅក្នុងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួង ស្ថាប័នចំនួន ០៦ ៖

ក/- រដ្ឋលេខាធិការដ្ឋានអាណាសមរស៊ីវិល

- ១- លោក ហាស់ សេង ពីនាយក្រុមការ ថ្នាក់លេខ ៤ មកជាមន្ត្រី ថ្នាក់លេខ ១
- ២- លោក និទូ ទិស្សសុទ្ធាម ពីក្រុមការដើមខ្សែ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ១

ខ/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោក ឈិន ឃ្រៀម ពីមន្ត្រីបច្ចេកទេសមជ្ឈមដើមខ្សែ ថ្នាក់លេខ ២ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
- ២- លោក រៀង សារ៉ាចន្ទ្យា ពីមន្ត្រីបច្ចេកទេសមជ្ឈមដើមខ្សែ ថ្នាក់លេខ ៤ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ២
- ៣- លោក ឱម សំអូន ពីមន្ត្រីបច្ចេកទេសមជ្ឈមដើមខ្សែ ថ្នាក់លេខ ៤ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៣
- ៤- លោក ព្រុំ គុណ ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៥- លោក សុខ វិធាន ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ២ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៦- លោកស្រី ម៉ែន ខៀវ ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ២ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៧- លោក សេង សុផ្លែវិកា ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៨- លោក ស៊ីក សុវណ្ណ ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ២ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៩- លោក នឹម ភិរម្យ ពីមន្ត្រីបច្ចេកទេសមជ្ឈម ថ្នាក់លេខ ២ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

គ/- ក្រសួងធម្មការ និងសាសនា

- ១- លោក ខៀង ថាន ពីក្រុមការ ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

ឃ/- ក្រសួងព័ត៌មាន

- ១- លោកស្រី សែម គុទ្ធី ពីក្រុមការដើមខ្សែ ថ្នាក់លេខ ២ មកជាមន្ត្រី ថ្នាក់លេខ ១
- លោក សេ និងស្រីយ ពីក្រុមការដើមខ្សែ ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ១
- ៣- លោកស្រី ម៉ែក ខៀន ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក វិទិន សុវណ្ណ ពីក្រុមការ ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៤



៥- លោក ប្រឹក សុខានី	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៦- លោកស្រី សែម លេងូនី	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
ខ/-ក្រុមស្តង់ដារអភិវឌ្ឍន៍ជនបទ		
១- លោក ឈឹម សំណាង	ពីក្រុមការ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ៤
២- លោក ឃុត ម៉ិនតុល	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
គ/-ក្រុមស្តង់ដារមុខងារសាធារណៈ		
១- លោក វ៉ាន់ សារុន	ពីក្រុមការដើមឡើ ថ្នាក់លេខ ៤	មកជាអនុម្បី ថ្នាក់លេខ ២
២- លោក គឹម ម៉ីណ្ណា	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤
៣- លោក ចាន់ រ៉េត	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៤

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

៣៣.១៧០៤.៥៥៦

ស៊ីហមនី

នរោត្តម សីហមនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ម៉ីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៩/៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស មុនីសារាត័ណ្ណ ថ្នាក់ មហាសេនា

- ១- ព្រះតេជគុណ ភ័ ភី
- ២- ព្រះតេជគុណ ពៅ យូរី

Handwritten signature: ព.ក. ១៧០៤.៤៤៧

Handwritten signature: សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

Handwritten signature: H.H.

កិត្តិនីតិកោសលបណ្ឌិត ម៉ែន ឈិន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧.៤...១១.៧.ក្រ.២៧

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១៨ ៥០០ ០០០ រៀល (ដប់ប្រាំបីលានប្រាំរយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនក្រសួងពាណិជ្ជកម្ម សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។


មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បង់វិភាគទានសមាជិកភាពកម្ពុជាប្រចាំនៅការិយាល័យពិព័រណ៍អន្តរជាតិ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ៤ ធ្នូ ២០១៩ ភ្នំពេញ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៦ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការកាត់ដីទំហំ ៥៨៨,៤៨១៥ ហិកតា (ប្រាំមួយម៉ែតសិបប្រាំបីហិកតា មួនពាន់ប្រាំមួយដប់ប្រាំសង់ទិរ) នៅស្រុកលំដាប់ និងក្រុងបាណលុខ ខេត្តរតនគិរី ចេញពីដីកម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីកសិកម្មរបស់រដ្ឋ សម្រាប់ ប្រទានកម្មជាតិសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៃ ១សហគមន៍ ព្រៃមន្ទីរសិទ្ធិសមូហភាពសិទ្ធិលើក្បាលដី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើ អនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៨៣ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីនីតិវិធីនៃការចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ .-

ត្រូវបានកាត់ផ្ទៃដីទំហំសរុប ៥៨៨,៤៨១៥ ហិកតា (ប្រាំរយប៉ែតសិបប្រាំបីហិកតាបួនពាន់ប្រាំបីរយដប់ប្រាំ សង់ទីអា) ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជា កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៃភូមិកាទៀង ១សហគមន៍ ស្ថិតក្នុងឃុំល្បាំង១ និង ល្បាំង២ ស្រុកលំផាត់ និងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកាក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

មាត្រា ២ .-

ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ខាងលើ ជូនគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តរតនគិរី ដើម្បីធ្វើការគ្រប់គ្រងនិងប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ ជនជាតិដើមភាគតិចព្រៃចំនួន១សហគមន៍ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះដាក់ស្តែង ស្ថិតក្នុងឃុំល្បាំង១ និងល្បាំង២ ស្រុកលំផាត់ និងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ស្របតាមនីតិវិធីជាធរមាន។

មាត្រា ៣ .-

ត្រូវបានផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចព្រៃភូមិកាទៀង ១សហគមន៍ មានចំនួន១១៥គ្រួសារ លើក្បាលដីសរុប២៣ក្បាលដី ដែលរួមមាន ដីលំនៅដ្ឋាន៥ក្បាលដី និងដីកសិកម្ម១៨ក្បាលដី ស្ថិតក្នុងឃុំល្បាំង១ និងល្បាំង២ ស្រុកលំផាត់ និងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

មាត្រា ៤ .-

ក្នុងពេលដំណើរការវាស់វែងនិងបែងចែកដាក់ស្តែង គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តរតនគិរី ត្រូវកាត់ចេញ នូវចំណែកដីមួយចំនួនសមស្រប ដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្តនិងសង្គម នៅក្នុងមូលដ្ឋាន។

មាត្រា ៥ .-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

ហត្ថលេខា . _

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែឆ្នែង ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៦ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជា សុផារ៉ា

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធ១ នៃអនុក្រឹត្យលេខ... ៧៦... អនក្រ.បក... ចុះថ្ងៃទី... ២៧... ខែ... មិថុនា... ឆ្នាំ២០១៩
 ស្តីពីការដីទំហំ ៥៨៨.៤៨១៥ ហិកតា (ប្រាំបួនសែនប្រាំបីហិកតាបួនពាន់ប្រាំបីរយដប់ប្រាំសង់ទំអា) នៅ ស្រុកសំរោង
 និងក្រុងបានលុង ខេត្តរតនគិរី ចេញពីដីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម
 ជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ ១ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិសេរីក្បាលដី




ឧបសម្ព័ន្ធប នៃអនុក្រឹត្យលេខ..... ដៀលស្រុក..... ចុះថ្ងៃទី ២៧ ខែ ៧ ឆ្នាំ ២០១៩
 ស្តីពីការកាត់ដីទំហំ ៥៨៨,៤៨១៥ ហិចតា (ប្រាំរយប៉ែតសិបប្រាំបីហិចតាបួនពាន់ប្រាំបីរយដប់ប្រាំសង់ទីអា) នៅ
 ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរី ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ
 សម្រាប់ប្រទានកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ ១ សហគមន៍ ព្រមទាំងផ្តល់សិទ្ធិជា
 កម្មសិទ្ធិលើក្បាលដី

Projection UTM, Zone 48N,WGS1984								
Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)
1	1509135.027	712676.137	89	1507533.621	714626.894	177	1507188.679	714831.610
2	1509171.074	712727.466	90	1507079.238	714610.904	178	1507144.168	715095.349
3	1509039.551	712856.447	91	1507068.880	714589.235	179	1507045.397	714992.905
4	1508983.217	712922.359	92	1507059.275	714605.548	180	1506941.506	715008.582
5	1509009.031	712957.762	93	1506973.305	714525.510	181	1506927.405	714989.216
6	1509057.833	712954.887	94	1506965.815	714475.569	182	1506901.623	714786.171
7	1509054.626	713009.672	95	1506935.491	714420.836	183	1506594.220	714503.974
8	1509031.903	713004.074	96	1506850.761	714329.855	184	1506687.390	714928.282
9	1509033.927	713023.317	97	1506878.155	714269.565	185	1506924.522	713984.219
10	1509077.454	713040.979	98	1508473.822	714962.751	186	1506927.713	713927.589
11	1509073.820	713084.188	99	1508449.577	715091.486	187	1506997.834	713855.047
12	1509188.626	713175.590	100	1508335.731	715053.566	188	1507110.446	713809.649
13	1509156.775	713093.038	101	1507936.958	714830.739	189	1507242.983	713833.031
14	1509423.517	713156.810	102	1507953.137	714832.600	190	1507256.941	713970.908
15	1509754.255	713227.153	103	1506838.093	714201.165	191	1507726.535	713585.050
16	1509754.430	713119.463	104	1506679.854	714147.040	192	1507723.141	713712.135
17	1509816.292	713133.571	105	1506546.730	713506.748	193	1507721.671	713721.887
18	1509826.317	713209.890	106	1506490.196	713562.729	194	1507720.683	713790.943
19	1510004.395	713172.879	107	1506342.946	713621.611	195	1507509.699	713795.906
20	1510195.207	713242.346	108	1506034.158	713219.328	196	1507511.416	713707.578
21	1510210.881	712981.679	109	1506033.038	713108.399	197	1507515.645	713696.938
22	1510108.266	713059.128	110	1506493.816	713108.456	198	1507521.345	713594.942
23	1510062.272	712995.871	111	1506441.717	713015.258	199	1508239.951	713062.596
24	1510001.761	713011.729	112	1506387.199	713019.812	200	1508289.086	713144.772
25	1509949.212	712890.628	113	1506435.821	712929.371	201	1508360.837	713095.707
26	1510054.644	712833.068	114	1508037.860	712155.275	202	1508348.910	713030.545
27	1509995.664	712805.843	115	1508028.161	712133.263	203	1508330.516	713000.067
28	1509988.208	712814.236	116	1508132.557	712152.658	204	1510331.566	714660.632
29	1509952.090	712795.158	117	1508197.590	712148.562	205	1510337.560	714581.694
30	1509958.547	712786.340	118	1508314.376	712181.385	206	1510354.830	714582.635
31	1509729.164	712691.995	119	1508281.615	712522.876	207	1510361.191	714548.495
32	1509244.027	712539.764	120	1508196.277	712507.410	208	1510517.281	714637.145
33	1509309.248	713187.812	121	1508066.743	712220.827	209	1510510.960	714662.628
34	1509172.188	713546.570	122	1508085.988	712264.504	210	1510833.286	713913.126
35	1509245.712	713197.995	123	1508135.905	712320.702	211	1510829.093	713975.672



Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)
36	1509243.973	713283.879	124	1508134.386	712344.344	212	1510885.559	713960.614
37	1509226.991	713291.160	125	1508289.174	712061.353	213	1510902.196	713992.401
38	1509220.079	713202.103	126	1508680.342	712006.034	214	1510926.625	714097.601
39	1509159.648	713203.544	127	1508565.040	712061.183	215	1511057.957	714271.400
40	1509014.743	713171.415	128	1508584.537	712077.475	216	1511001.746	714339.601
41	1508888.277	713676.606	129	1508619.945	712036.174	217	1511075.060	714373.738
42	1508888.261	713722.687	130	1508554.008	712298.277	218	1511205.871	714226.366
43	1509196.635	713980.657	131	1508547.852	712330.793	219	1511239.548	714081.737
44	1509080.201	714208.761	132	1508480.041	712484.042	220	1511074.961	714049.967
45	1509371.643	714624.977	133	1508666.498	712504.606	221	1511053.601	713995.386
46	1509307.730	714868.460	134	1508670.083	712515.407	222	1511044.316	713793.105
47	1509276.287	714912.341	135	1508567.414	712587.770	223	1511000.150	713791.517
48	1509051.014	714929.967	136	1508566.171	712570.897	224	1510945.878	713894.004
49	1508905.559	714544.914	137	1508409.934	712626.922	225	1508410.805	715451.108
50	1509006.065	714516.155	138	1508358.468	712735.128	226	1507946.823	715614.436
51	1508938.152	714362.445	139	1508478.898	712917.048	227	1507671.786	715567.990
52	1508848.243	714274.395	140	1508445.592	712984.909	228	1509583.191	712867.516
53	1508908.833	714173.147	141	1508881.325	713008.372	229	1509663.864	712772.496
54	1508766.160	714128.766	142	1508998.725	713004.643	230	1509745.397	712838.064
55	1508858.214	713722.503	143	1509007.941	713039.401	231	1509702.021	712961.026
56	1508829.904	713729.781	144	1508885.326	713644.610	232	1510943.985	713892.504
57	1508729.534	715184.756	145	1508792.590	713340.779	233	1508350.614	714127.433
58	1508432.257	713012.080	146	1510111.942	713402.683	234	1508393.052	714121.614
59	1508407.813	713061.885	147	1510157.187	713400.909	235	1508390.936	714028.480
60	1508683.820	713601.992	148	1510186.148	713478.697	236	1508506.823	713967.097
61	1508338.929	713600.420	149	1510169.487	713566.270	237	1508510.527	713930.055
62	1508331.497	713761.517	150	1510098.643	713604.181	238	1508397.815	713803.584
63	1508045.055	713740.578	151	1510078.803	713518.636	239	1508401.519	713763.896
64	1508008.808	713637.735	152	1509243.494	714217.602	240	1508356.710	713763.899
65	1508018.450	713625.860	153	1509401.706	714254.729	241	1508055.199	714560.252
66	1508667.024	713608.977	154	1509421.545	714190.610	242	1508120.635	714517.726
67	1508634.466	713651.155	155	1509347.077	714055.618	243	1507370.831	715407.520
68	1508766.355	713839.686	156	1509302.498	714057.605	244	1505830.863	713215.749
69	1508769.874	713867.392	157	1509332.123	714270.772	245	1506465.993	712817.855
70	1508344.185	714510.908	158	1509326.467	714296.466	246	1506893.439	712711.825
71	1508359.502	713597.343	159	1509337.810	714425.263	247	1507040.639	712764.401
72	1507961.763	714770.881	160	1509377.449	714441.714	248	1507074.498	713023.123
73	1507867.191	714700.254	161	1509475.312	714406.068	249	1507184.138	713136.693
74	1507826.525	714794.588	162	1509498.530	714322.225	250	1507461.514	712932.398



Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)	Point_ID	Northing(m)	Easting(m)
75	1507880.258	714674.281	163	1509043.449	715019.744	251	1507494.962	712854.938
76	1507916.564	714648.443	164	1508862.828	714908.455	252	1507745.967	712556.866
77	1507988.293	714664.741	165	1508607.299	714797.734	253	1507827.100	712511.545
78	1508018.578	714551.939	166	1508327.326	714916.580	254	1507862.858	712430.492
79	1508010.801	714398.972	167	1508318.066	714891.230	255	1507815.679	712315.533
80	1507565.362	714421.328	168	1508313.618	714880.047	256	1507898.912	712077.617
81	1507554.306	714503.887	169	1508322.788	714851.184	257	1507923.998	712034.707
82	1507685.740	714500.434	170	1507980.051	714780.068	258	1508081.092	711947.074
83	1507648.742	714631.366	171	1507847.815	714854.695	259	1508161.707	711991.348
84	1507769.321	714653.758	172	1507855.060	714824.973	260	1508113.403	712046.020
85	1507777.920	714690.485	173	1507769.946	714865.660	261	1508217.493	712069.754
86	1507748.678	714774.458	174	1507647.266	715006.059	262	1508247.937	712038.706
87	1507486.740	714797.887	175	1507643.692	715083.146	263	1506787.063	714626.640
88	1507544.990	714569.224	176	1507551.532	715234.228	264	1507057.192	714809.943





ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៤៣៧... រកត/០៩១៨/៩២៥

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាត្រី តាមលំដាប់ថ្នាក់ដ្ឋានដូចមានត្រូវរាជការនិងសប្បុរសជន ចំនួន២៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានា នៅស្រុកសង្កមថ្មី ខេត្តព្រះវិហារ ចំណាយអស់ថវិកាសរុបចំនួន ៣៤៤ ៤៣០(បីរយសែសិបបួនពាន់ បួនរយសាមសិប) ដុល្លារអាមេរិក នាពេលកន្លងមកដូច មានរាយនាមខាងក្រោម ៖

ក. មេដាយមុនីសារាត្រី ថ្នាក់ ធិបតី

- ១-លោក រស់ ហេង អភិបាលស្រុកជ័យសែន
- ២-លោក ស៊ីន យ៉ង់មីន Mr.SHIN YOUNG MIN សប្បុរសជននៅប្រទេសកូរ៉េ

ខ. មេដាយមុនីសារាត្រី ថ្នាក់ សេនា

- អ្នកស្រី អាន់ ចង់មីន Ms.AN JEONG MIN សប្បុរសជននៅប្រទេសកូរ៉េ

គ. មេដាយមុនីសារាត្រី ថ្នាក់ អស្សប្បដ្ឋិ

- ១-លោក វ៉ា សេដ្ឋា ក្រុមប្រឹក្សាស្រុកសង្កមថ្មី
- ២-លោក គឹម វិចិត្រ អភិបាលរងស្រុកសង្កមថ្មី

៣-អ្នកស្រី	ខ្នង ម៉ាលោត	អភិបាលរងស្រុកសង្កមថ្មី	
៤-លោក	យក់ សំកៀង	អភិបាលរងស្រុកសង្កមថ្មី	
៥-លោកស្រី	ហ៊ឹម សុភិន	នាយករដ្ឋបាលស្រុកសង្កមថ្មី	
៦-អ្នកស្រី	ផាក យ៉ុងសន់	Ms.PARK YONGSEON	សប្បុរសជននៅប្រទេសកូរ៉េ
៧-លោក	កូ ខ្វន់ជិន	Mr.KO GWEONJIN	សប្បុរសជននៅប្រទេសកូរ៉េ
៨-អ្នកស្រី	គឹម ក្យុងរ៉ាន់	Ms.KIM KYUNGRAN	សប្បុរសជននៅប្រទេសកូរ៉េ
៩-អ្នកស្រី	កាំង សន់ហ៊ី	Ms.KANG SEONHUI	សប្បុរសជននៅប្រទេសកូរ៉េ
១០-លោក	ហ្យុង ស៊ីងហ៊ី	Mr.HYUN SEUNG HO	សប្បុរសជននៅប្រទេសកូរ៉េ
១១-លោក	ចាំង ស៊ីងណាំ	Mr.JANG SEUNGNAM	សប្បុរសជននៅប្រទេសកូរ៉េ
១២-លោក	យ៉ុង សង់មីន	Mr.YUN SUNG MIN	សប្បុរសជននៅប្រទេសកូរ៉េ
១៣-លោក	កាំង ហ្យុងខ្វន់	Mr.KANG HYEUNGKWEON	សប្បុរសជននៅប្រទេសកូរ៉េ
១៤-លោក	គឹម ភូងអុក	Mr.KIM BONG OK	សប្បុរសជននៅប្រទេសកូរ៉េ
១៥-លោក	មូន សង់យ៉ុង	Mr.MOON SUNG YOON	សប្បុរសជននៅប្រទេសកូរ៉េ
១៦-អ្នកស្រី	ផាក ជិនយ៉ាង	Ms.PARK JIN YANG	សប្បុរសជននៅប្រទេសកូរ៉េ
១៧-អ្នកស្រី	គឹម ម៉ាន់អ៊ុយ	Ms.KIM MAN EUI	សប្បុរសជននៅប្រទេសកូរ៉េ
១៨-អ្នកស្រី	អូ អ៊ិនយ៉ុង	Ms.OH EUNYONG	សប្បុរសជននៅប្រទេសកូរ៉េ
១៩-លោក	ម៉ូន សាំងអន់	Mr.MOON SANG EON	សប្បុរសជននៅប្រទេសកូរ៉េ
២០-អ្នកស្រី	យ៉ុង សូយ៉ុង	Ms.YOON SOYUN	សប្បុរសជននៅប្រទេសកូរ៉េ
២១-អ្នកស្រី	ណាក់ ពេជ្រពិសី	Ms.NAK PECHPIKSEY	សប្បុរសជននៅប្រទេសកូរ៉េ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៤ ត្រីត ខែ ០៥ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ០២ ឆ្នាំ ២០១៩
 នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៤៤០... វស ជស ក្រ- ចិត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារតាមលំដាប់ថ្នាក់ជូននាយនគរបាល និងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចំនួន១៨៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

ក. មេដាយ មាសការងារ

១-នាយឧត្តមសេនីយ៍	សុខ ផល	អត្តលេខ ០០៥១	អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
២-នាយឧត្តមសេនីយ៍	យុន សំបូរ	អត្តលេខ ០៦៩៣	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៣-ឧត្តមសេនីយ៍ឯក	កែវ វណ្ណថន	អត្តលេខ ០៣៦០	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៤-ឧត្តមសេនីយ៍ឯក	ពិន ពិសិដ្ឋ	អត្តលេខ ០៣៦៥	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥-ឧត្តមសេនីយ៍ឯក	ហែម ថេង	អត្តលេខ ០៨៣៨	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៦-ឧត្តមសេនីយ៍ឯក	សូ ខនបញ្ញាវិទូ	អត្តលេខ ៧៣៥៧៩	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៧-ឧត្តមសេនីយ៍ឯក	សុខ ចន្ទីរ៉ា	អត្តលេខ ០២២២៥	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៨-ឧត្តមសេនីយ៍ឯក	សុខ លីហួត	អត្តលេខ ០២២២២	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៩-ឧត្តមសេនីយ៍ឯក	ជា ធា	អត្តលេខ ៦៤៤៦៨	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍



១០- ឧត្តមសេនីយ៍ឯក	សុវណ្ណា ពិសាខា	អត្តលេខ ១២៥៦៥	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១១- ឧត្តមសេនីយ៍ឯក	គឿន សុភ័ក្ត្រា	អត្តលេខ ៦៤៣៦១	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១២- ឧត្តមសេនីយ៍ឯក	ហាស់ ម៉េងឡុង	អត្តលេខ ៦៣៩៩៩	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៣- ឧត្តមសេនីយ៍ឯក	ចុង សុវណ្ណនី	អត្តលេខ ០២១៧៦	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៤- ឧត្តមសេនីយ៍ឯក	ស រដ្ឋា	អត្តលេខ ៥៤៨៥៧	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៥- ឧត្តមសេនីយ៍ឯក	ណុប វី	អត្តលេខ ០១១៨៨	អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
១៦- ឧត្តមសេនីយ៍ឯក	ពុំ វិក្យា	អត្តលេខ ០៧៣៨	ប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
១៧- ឧត្តមសេនីយ៍ឯក	សុខ វាសនា	អត្តលេខ ០១៤១១	ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
១៨- ឧត្តមសេនីយ៍ឯក	ឌឹម រ៉ា	អត្តលេខ ០២២២៩	ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត
១៩- ឧត្តមសេនីយ៍ឯក	កែម សារិន	អត្តលេខ ៥៧៨៨១	ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន
២០- ឧត្តមសេនីយ៍ឯក	នាយ ប៊ុណ្ណា	អត្តលេខ ០៩៣៩៣	ប្រធាននាយកដ្ឋានច្រកទ្វារទី១
២១- ឧត្តមសេនីយ៍ឯក	សារិន សារីណា	អត្តលេខ ៥៧៩៧៧	ប្រធាននាយកដ្ឋានច្រកទ្វារទី២
២២- ឧត្តមសេនីយ៍ឯក	អ៊ុក ហៃសឺឡា	អត្តលេខ ១៥៧៣៣	ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
២៣- ឧត្តមសេនីយ៍ឯក	គាន់ សុខវិជ្ជា	អត្តលេខ ០៥៥៥៥	ប្រធាននាយកដ្ឋានជនភៀសខ្លួន
២៤- ឧត្តមសេនីយ៍ទោ	ព្រហ្ម វិមល	អត្តលេខ ០២៤៩	ជំនួយការអគ្គនាយកអន្តោប្រវេសន៍
២៥- ឧត្តមសេនីយ៍ទោ	អែម សារិន	អត្តលេខ ០៥១៣៦	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
២៦- ឧត្តមសេនីយ៍ទោ	អ៊ូ សុបុណ្ណា	អត្តលេខ ៥៤៦៦០	អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន
២៧- ឧត្តមសេនីយ៍ទោ	ព្រំ ឌុចបូរ៉ានឿន	អត្តលេខ ០៨៤៥	អនុប្រធាននាយកដ្ឋានច្រកទ្វារទី២
២៨- ឧត្តមសេនីយ៍ទោ	សុំ វិសេស	អត្តលេខ ៦៩៤៤៧	អនុប្រធាននាយកដ្ឋានច្រកទ្វារទី២
២៩- ឧត្តមសេនីយ៍ទោ	យួន ឈៃល	អត្តលេខ ០៨៨៩	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៣០- ឧត្តមសេនីយ៍ទោ	យូ សារុំ	អត្តលេខ ៧១៨៦៦	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៣១- ឧត្តមសេនីយ៍ទោ	ស សេរីចិត្រ	អត្តលេខ ៣៨៨៨	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៣២- ឧត្តមសេនីយ៍ទោ	នាង សុយាង	អត្តលេខ ១៥៨៨៨	អនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៣៣- ឧត្តមសេនីយ៍ទោ	ថូ ស្រេង	អត្តលេខ ០៩៧៨	អនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៣៤- ឧត្តមសេនីយ៍ទោ	អ៊ូច គាំ	អត្តលេខ ០៨៤៧៩	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន

៣៥- ឧត្តមសេនីយ៍ទោ	មុំ សុផាណារិទ្ធ	អត្តលេខ ៣៤០៨២	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៣៦- ឧត្តមសេនីយ៍ទោ	ងួន សុខហ៊ុត	អត្តលេខ ៦៣២០៦	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៣៧- ឧត្តមសេនីយ៍ត្រី	ឈាង វ៉ាន់ស៊ី	អត្តលេខ ០៦៨៥៤	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៣៨- ឧត្តមសេនីយ៍ត្រី	ណែម ច័ន្ទថេត	អត្តលេខ ០៩៦៨	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៣៩- ឧត្តមសេនីយ៍ត្រី	ព្រំ ង៉ា	អត្តលេខ ៦៣២១៤	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៤០- ឧត្តមសេនីយ៍ត្រី	ជា ចិន្តា	អត្តលេខ ០៥២៨៥	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៤១- ឧត្តមសេនីយ៍ត្រី	ម៉ម សុភ័ក្ត្រ	អត្តលេខ ៥៤២៨៥	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៤២- ឧត្តមសេនីយ៍ត្រី	ប៊ុន សុគន្ធី	អត្តលេខ ៣១០៨៤	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៤៣- ឧត្តមសេនីយ៍ត្រី	យូ សុធារិទ្ធ	អត្តលេខ ១៤៩៩៩	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៤៤- ឧត្តមសេនីយ៍ត្រី	ម៉ែន រស្មី	អត្តលេខ ៥៤៨២៣	អនុប្រធាននាយកដ្ឋានជនបរទេសមិនមែន អន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៤៥- ឧត្តមសេនីយ៍ត្រី	ព្រំ ច័ន្ទគ្រឹះស្នា	អត្តលេខ ៥៤១៧៣	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៤៦- ឧត្តមសេនីយ៍ត្រី	ញាណ ដារី	អត្តលេខ ៥៤០២៧	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៤៧- ឧត្តមសេនីយ៍ត្រី	មៅ វណ្ណឈឿន	អត្តលេខ ៥៨០៧៧	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៤៨- ឧត្តមសេនីយ៍ត្រី	ចាន់ សារិន	អត្តលេខ ០៣៣១០	នាយការិយាល័យបុគ្គលិក នៃនាយកដ្ឋាន រដ្ឋបាលសរុប
៤៩- វរសេនីយ៍ឯក	សែន ពិសិដ្ឋដានីតា	អត្តលេខ ៥៦៣៥៣	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៥០- វរសេនីយ៍ឯក	ព្រឿង ពេជ្រសោភា	អត្តលេខ ៥៨០៦៩	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
៥១- វរសេនីយ៍ឯក	ហ៊ិន ពុត្រា	អត្តលេខ ៧៧៧០៣	អនុប្រធាននាយកដ្ឋានជនបរទេសមិន មែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៥២- វរសេនីយ៍ឯក	ចយ សារី	អត្តលេខ ៥៣៥៦៧	អនុប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៥៣- វរសេនីយ៍ឯក	លុយ ថាន	អត្តលេខ ៣០៦៤៨	អនុប្រធាននាយកដ្ឋានច្រកទ្វារទី២
៥៤- វរសេនីយ៍ឯក	ហ៊ុត ឡុង	អត្តលេខ ០៥៧០៩	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៥៥- វរសេនីយ៍ឯក	ជឿន តារា	អត្តលេខ ៧១៩៨៩	អនុប្រធាននាយកដ្ឋានច្រកទ្វារទី១
៥៦- វរសេនីយ៍ឯក	ខ្វង រស្មី	អត្តលេខ ៣៩៨៦១	អនុប្រធាននាយកដ្ឋានជនភៀសខ្លួន
៥៧- វរសេនីយ៍ឯក	លី ភិរុណ	អត្តលេខ ៥៨០៧៤	នាយការិយាល័យ នៃនាយកដ្ឋាន រដ្ឋបាលសរុប
៥៨- វរសេនីយ៍ឯក	ម៉ុក សាំងហ៊ុន	អត្តលេខ ០៥៧៨៤	នាយការិយាល័យ នៃនាយកដ្ឋាន រដ្ឋបាលសរុប

៥៩- អសេនីយ៍ឯក	ឆៃ ភីស្យា	អគ្គលេខ ១២១៩៦	នាយការិយាល័យ នៃប្រធាននាយកដ្ឋានច្រកទ្វារទី២
៦០- អសេនីយ៍ឯក	សិន សុខាបុត្ត	អគ្គលេខ ៥៧៣៥១	នាយការិយាល័យ នៃប្រធាននាយកដ្ឋានច្រកទ្វារទី២
៦១- អសេនីយ៍ឯក	សូរ សារឹម	អគ្គលេខ ០៤៨០៧	នាយការិយាល័យ នៃប្រធាននាយកដ្ឋានច្រកទ្វារទី១
៦២- អសេនីយ៍ឯក	ហោ សំអូន	អគ្គលេខ ០៧៧២៣	នាយការិយាល័យ នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
៦៣- អសេនីយ៍ឯក	ដោក រុទ្ធី	អគ្គលេខ ៣០៣២០	នាយការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៦៤- អសេនីយ៍ទោ	ប៉ែន ប៊ុនលីន	អគ្គលេខ ៦៦៨៣២	នាយការិយាល័យ នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
៦៥- អសេនីយ៍ទោ	យឹម សំអុន	អគ្គលេខ ៦១៦៦៨	នាយការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
៦៦- អសេនីយ៍ទោ	ថូ រចនា	អគ្គលេខ ៥៩៧៤៨	នាយការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
៦៧- អសេនីយ៍ទោ	សៅ ប្រណីត	អគ្គលេខ ០៥៧៧៩	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៦៨- អសេនីយ៍ទោ	លុយ រុត្តា	អគ្គលេខ ៥៧៦៧៦	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៦៩- អសេនីយ៍ទោ	អ៊ុំ រិទ្ធី	អគ្គលេខ ៣០៩៧៥	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៧០- អសេនីយ៍ទោ	ហ៊ុន សុភ័ក្រ	អគ្គលេខ ៦២៧០០	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៧១- អសេនីយ៍ទោ	អ៊ុក ប៊ុនច័ន្ទរុជ	អគ្គលេខ ០៥៦៨៤	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៧២- អសេនីយ៍ទោ	អ៊ុត រិទ្ធី	អគ្គលេខ ០៤៩០៨	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៧៣- អសេនីយ៍ទោ	អាត សុខប៊ូរិន	អគ្គលេខ ៧២១០១	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៧៤- អសេនីយ៍ទោ	យឹម ដារ៉ា	អគ្គលេខ ០៦៤០៦	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៧៥- អសេនីយ៍ទោ	ងួន ចន្ទា	អគ្គលេខ ០៦៣៦០	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី១
៧៦- អសេនីយ៍ទោ	អ៊ុំ វិបុល	អគ្គលេខ ៣៧៣៩៦	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី១
៧៧- អសេនីយ៍ទោ	យឹម សុគន្ធ	អគ្គលេខ ១២៤៦០	នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
៧៨- អសេនីយ៍ទោ	សៅ សារមនោ	អគ្គលេខ ១២៤១២	នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
៧៩- អសេនីយ៍ទោ	សោម សារ៉ានី	អគ្គលេខ ៦៥៤៥៧	នាយរងការិ.នៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្តជាអ្នកវិនិយោគឯកជន
៨០- អសេនីយ៍ទោ	អ៊ឹម ភីណា	អគ្គលេខ ៥៤៩១៥	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី២
៨១- អសេនីយ៍ទោ	ស៊ុក សាកល	អគ្គលេខ ៣៤៣៨៦	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី២

៨២- អសេនីយ៍ទោ ស រង្សជាលី	អត្តលេខ ០៦៨៦៧	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី២
៨៣- អសេនីយ៍ទោ ប៊ុល បូ	អត្តលេខ ៣៨១៥១	នាយរងការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
៨៤- អសេនីយ៍ទោ អ៊ុន ពោង	អត្តលេខ ៣២០២១	នាយរងការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
៨៥- អសេនីយ៍ទោ ងួន កណ្តារ៉ា	អត្តលេខ ០១៤១៥	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៨៦- អសេនីយ៍ត្រី សេង សែនឧត្តម	អត្តលេខ ៧២៧៧៧	នាយរងប៉ុស្ដិ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៨៧- អសេនីយ៍ត្រី ថុល ប៊ុនធឿន	អត្តលេខ ៥៧៦០១	នាយរងការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
៨៨- អសេនីយ៍ត្រី កែវ គង់	អត្តលេខ ០៦៩២៤	នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៨៩- អសេនីយ៍ត្រី ចេង ស៊ីម៉ី	អត្តលេខ ៧៣៦២៩	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
៩០- អសេនីយ៍ត្រី ឡុង កក់	អត្តលេខ ៣៧៧១៦	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី២
៩១- អសេនីយ៍ត្រី ជា សុភា	អត្តលេខ ៣១៥២៩	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៩២- អសេនីយ៍ត្រី គង់ សុវណ្ណារិទ្ធ	អត្តលេខ ២៧៥០៨	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៩៣- អសេនីយ៍ត្រី ឈាង ម៉េត	អត្តលេខ ៦៦៨៣៧	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី១
៩៤- អសេនីយ៍ត្រី ហោង បូរ៉ា	អត្តលេខ ០២៥២៥	នាយរងការិយាល័យ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន
៩៥- អសេនីយ៍ត្រី ឯក ច័ន្ទលាភ	អត្តលេខ ៦៣៤២៥	ជំនួយការអគ្គនាយករង
៩៦- អសេនីយ៍ត្រី ជ្រីវ ហូរ	អត្តលេខ ៧៣០០០	ជំនួយការអគ្គនាយករង
៩៧- អសេនីយ៍ត្រី ណឹម រុត្តា	អត្តលេខ ១៧០០៥	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី១
៩៨- អសេនីយ៍ត្រី ពៅ មានវណ្ណារ៉ា	អត្តលេខ ២៦៥៧៣	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី២
៩៩- អសេនីយ៍ត្រី ធ្វ ក្រិត្យា	អត្តលេខ ៥៥៥១១	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី២
១០០- អសេនីយ៍ត្រី សុន គំនិត	អត្តលេខ ៥៦២២៤	នាយរងប៉ុស្ដិ៍ នៃនាយកដ្ឋានច្រកទ្វារទី២
១០១- អសេនីយ៍ត្រី សុខ ចំរើន	អត្តលេខ ១២៥៥៣	នាយរងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី២
១០២- អសេនីយ៍ត្រី ផាន ផារិទ្ធ	អត្តលេខ ៦៣៣០២	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
១០៣- អសេនីយ៍ត្រី ចាន់ វិមាន	អត្តលេខ ៦៩១៣៣	នាយផ្នែករដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាលសរុប
១០៤- អសេនីយ៍ត្រី ខុន សុគន្ធ	អត្តលេខ ៦៦៨១៣	នាយផ្នែក នៃនាយកដ្ឋានច្រកទ្វារទី១
១០៥- អសេនីយ៍ត្រី ថាយ សុផល	អត្តលេខ ៣៤២៥០	នាយផ្នែក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

១០៦-អនុសេនីយ៍ត្រី	សេ សម្បត្តិ	អត្តលេខ ៦៣០៩៤	នាយកនៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
១០៧-អនុសេនីយ៍ត្រី	សួន សួនមុនី	អត្តលេខ ៥៤១៣៨	នាយកនៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
១០៨-អនុសេនីយ៍ត្រី	តាន់ ភេង	អត្តលេខ ៥៥៤៣៣	នាយកនៃនាយកដ្ឋានច្រកទ្វារទី២
១០៩-អនុសេនីយ៍ត្រី	នូវ វ៉ាន់នី	អត្តលេខ ៦៧៨៧១	នាយកនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
១១០-អនុសេនីយ៍ត្រី	ស៊ាប គឹមហុង	អត្តលេខ ៥៥២៥៧	នាយកនៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី
១១១-អនុសេនីយ៍ឯក	ណាង ភិម្យ	អត្តលេខ ៧៥៨៩៩	នាយករងការិយាល័យ នៃនាយកដ្ឋានច្រកទ្វារទី១
១១២-អនុសេនីយ៍ឯក	វៃ ម៉េងហុង	អត្តលេខ ៦៦៦៧១	នាយករងការិយាល័យ នៃនាយកដ្ឋានជនភៀសខ្លួន
១១៣-អនុសេនីយ៍ឯក	លឹម អេនីត	អត្តលេខ ៦២០៩៤	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១១៤-អនុសេនីយ៍ឯក	ដារ៉ា កែវមុនី	អត្តលេខ ៥៩១៤៣	នាយករងការិយាល័យនៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន
១១៥-អនុសេនីយ៍ឯក	ញ៉ែម ម៉ានិក្យ	អត្តលេខ ៦៥៥៥៦	នាយករងការិយាល័យ នៃនាយកដ្ឋាន រដ្ឋបាលសរុប
១១៦-អនុសេនីយ៍ឯក	បូរ៉ា លក្ខិណា	អត្តលេខ ៥៧៩៩៩	នាយកនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍
១១៧-អនុសេនីយ៍ឯក	ទិត បូរិន	អត្តលេខ ៦០៣១១	នាយកនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍
១១៨-អនុសេនីយ៍ឯក	សេក សៀន	អត្តលេខ ៣៤៣៣៨	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១១៩-អនុសេនីយ៍ឯក	គឹម សោភ័ណណារ៉ា	អត្តលេខ ៦៩៨១៣	នាយកនៃនាយកដ្ឋានរដ្ឋបាល-សរុប
១២០-អនុសេនីយ៍ឯក	កែវ សុទ្ធាតន៍	អត្តលេខ ១៧៥៩១	នាយករងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២១-អនុសេនីយ៍ឯក	ជុំ ស៊ីចាន់	អត្តលេខ ៣៥២៣០	នាយករងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១២២-អនុសេនីយ៍ឯក	មាស សុលីនដា	អត្តលេខ ៧៣២៩១	នាយកនៃនាយកដ្ឋានរដ្ឋបាល-សរុប
១២៣-អនុសេនីយ៍ឯក	ខួន ភូមិរ៉ា	អត្តលេខ ៧០៩១៦	នាយកនៃនាយកដ្ឋានច្រកទ្វារទី១
១២៤-អនុសេនីយ៍ឯក	ធន់ រុទ្ធី	អត្តលេខ ៦៨១៨៩	នាយកនៃនាយកដ្ឋានជនបរទេសអន្តោ ប្រវេសន្ត

១២៥-អនុសេនីយ៍ឯក	ពេជ្រ រត្នណៈ	អត្តលេខ ៧០២៣១	នាយកនៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
១២៦-អនុសេនីយ៍ឯក	សារ ច័ន្ទណារុធ	អត្តលេខ ០៥៦៧៧	នាយកនៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
១២៧-អនុសេនីយ៍ឯក	អ៊ុក ជីវ៉ា	អត្តលេខ ៦៣៣១១	នាយកនៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី
១២៨-អនុសេនីយ៍ឯក	សំ សារុធ	អត្តលេខ ៦៣៣០០	នាយកនៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី
១២៩-អនុសេនីយ៍ឯក	អែម ដារី	អត្តលេខ ៦៣៧៦៣	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣០-អនុសេនីយ៍ឯក	បូកា រតនៈ	អត្តលេខ ៦៦៦៦៧	នាយកនៃនាយកដ្ឋានអន្តោប្រវេសន៍
១៣១-អនុសេនីយ៍ឯក	ខន សុក្រវុទ្ធី	អត្តលេខ ៦៩៨០៩	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣២-អនុសេនីយ៍ឯក	សន សិរីបុល	អត្តលេខ ៧០៥៤៣	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣៣-អនុសេនីយ៍ឯក	ទូច រន្ទី	អត្តលេខ ៦១៩០០	នាយកនៃនាយកដ្ឋានប្រកាសទី១
១៣៤-អនុសេនីយ៍ឯក	ង្ស វុទ្ធី	អត្តលេខ ១៣៦៩៣	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣៥-អនុសេនីយ៍ឯក	ព្រំ វត្តធា	អត្តលេខ ១៣៦៩៣	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣៦-អនុសេនីយ៍ឯក	សៀង ហេង	អត្តលេខ ២៣៥៥៧	នាយកនៃនាយកដ្ឋានប្រកាសទី២
១៣៧-អនុសេនីយ៍ឯក	អាង ប៉េងលាង	អត្តលេខ ៧០២១៧	នាយកនៃនាយកដ្ឋានជនភៀសខ្លួន
១៣៨-អនុសេនីយ៍ឯក	ដូរ លាងផេង	អត្តលេខ ៧២២៨៣	នាយកបុគ្គលិក នៃនាយកដ្ឋាន រដ្ឋបាលសរុប
១៣៩-អនុសេនីយ៍ឯក	ជុន ស៊ុនលី	អត្តលេខ ៧២០៩៧	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១៤០-អនុសេនីយ៍ឯក	នួន លក្ខិណា	អត្តលេខ ៧៤២៨៩	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១៤១-អនុសេនីយ៍ឯក	គឹម លក្ខិណា	អត្តលេខ ៧៤៥៣៨	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១៤២-អនុសេនីយ៍ឯក	ជុំ សំដា	អត្តលេខ ៦៦៨៨២	នាយកនៃនាយកដ្ឋានរដ្ឋបាលសរុប
១៤៣-អនុសេនីយ៍ឯក	ចាន់ សុខលាប	អត្តលេខ ៧៣២៧២	នាយកនៃនាយកដ្ឋានប្រកាសទី១
១៤៤-អនុសេនីយ៍ឯក	អ៊ុន សុន្ទទិត្យា	អត្តលេខ ៧៦០០៥	នាយកនៃនាយកដ្ឋានប្រកាសទី១
១៤៥-អនុសេនីយ៍ឯក	ជា វិរៈ	អត្តលេខ ៦៦៨៤៦	នាយកនៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត
១៤៦-អនុសេនីយ៍ឯក	អៀន សំអាត	អត្តលេខ ៦៨១២៣	នាយកនៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន

១៤៧-អនុសេនីយ៍ឯក	ស៊ិន សៅ	អត្តលេខ ៦៤០៨១	នាយផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៤៨-អនុសេនីយ៍ឯក	ព្រុំ ឌុចបូរ៉ាភក្តី	អត្តលេខ ៧១៩៦៧	នាយរងផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៤៩-អនុសេនីយ៍ឯក	ទឹម វឌ្ឍនៈ	អត្តលេខ ៥៤០៣៦	នាយរងផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៥០-អនុសេនីយ៍ឯក	ប៉ាង សិរីបញ្ញាវិទូ	អត្តលេខ ៦៣៦៦២	នាយរងផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
១៥១-អនុសេនីយ៍ឯក	ឈិន មិនា	អត្តលេខ ៧០៨៧៣	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥២-អនុសេនីយ៍ឯក	ជឿង គឹមសេង	អត្តលេខ ៧៧៨២៦	មន្ត្រី នៃនាយកដ្ឋានប្រកួតប្រជែង
១៥៣-អនុសេនីយ៍ឯក	ជា ណារិន	អត្តលេខ ៥៥២៦៤	មន្ត្រី នៃនាយកដ្ឋានប្រកួតប្រជែង
១៥៤-អនុសេនីយ៍ឯក	សូ ផានិត	អត្តលេខ ៥៦៦២៤	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន
១៥៥-អនុសេនីយ៍ទោ	រឿន ធារ៉ា	អត្តលេខ ៧២២០៤	នាយផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
១៥៦-អនុសេនីយ៍ទោ	ទន់ សុវណ្ណារ៉ា	អត្តលេខ ៧២០៨៤	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាលសរុប
១៥៧-អនុសេនីយ៍ទោ	គូ វ៉ៃយ៉ា	អត្តលេខ ៧៦៩៧៤	នាយរងផ្នែក នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន
១៥៨-អនុសេនីយ៍ទោ	ហូរ ឡាទីណាង	អត្តលេខ ៦៩៧៨៩	នាយរងផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៥៩-អនុសេនីយ៍ទោ	យូ វឌ្ឍី	អត្តលេខ ៧៥៦៩៩	នាយរងផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៦០-អនុសេនីយ៍ទោ	ហ៊ុល សំណាង	អត្តលេខ ៧០៩៧៨	នាយរងផ្នែក នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន៍
១៦១-អនុសេនីយ៍ទោ	លី តុលា	អត្តលេខ ៦៩២៨៨	នាយរងផ្នែក នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន
១៦២-អនុសេនីយ៍ទោ	សម្បត្តិ វិសុទ្ធ	អត្តលេខ ៧៧៨៣៨	នាយរងផ្នែក នៃនាយកដ្ឋានជនបរទេស អន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន
១៦៣-អនុសេនីយ៍ទោ	ដេត វណ្ណដារិត្ត	អត្តលេខ ៧៤៦៤៧	នាយរងផ្នែក នៃនាយកដ្ឋានប្រកួតប្រជែង
១៦៤-អនុសេនីយ៍ទោ	ជុំ វណ្ណៈ	អត្តលេខ ៦៣៦៦៤	នាយរងផ្នែក នៃនាយកដ្ឋានជនភៀសខ្លួន
១៦៥-អនុសេនីយ៍ទោ	ឌិន ចាន់ថន	អត្តលេខ ៥១២៤០	មន្ត្រី នៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី
១៦៦-អនុសេនីយ៍ទោ	ហេង លីណា	អត្តលេខ ៧៥៨២០	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៦៧-អនុសេនីយ៍ត្រី	ឈិន សម្បត្តិ	អត្តលេខ ៦៦០៩១	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន
១៦៨-អនុសេនីយ៍ត្រី	ជឹម រុណ	អត្តលេខ ៧០៩៣៥	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន
១៦៩-អនុសេនីយ៍ត្រី	យ៉េង សំណាង	អត្តលេខ ៧៣៩៨៦	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន
១៧០-ព្រឹទ្ធបាលឯក	សារឿន វ៉ា	អត្តលេខ ៧២២១៥	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន
១៧១-ព្រឹទ្ធបាលទោ	សាល បញ្ញារ៉កគី	អត្តលេខ ៧៤៦៣៨	មន្ត្រី នៃនាយកដ្ឋានជនភៀសខ្លួន

១៧២-ព្រឹទ្ធបាលទោ	អ៊ុំ ច័ន្ទសុត្តា	អគ្គលេខ ៧៣៦៨៨	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧៣-ព្រឹទ្ធបាលទោ	ឌឹម ច័ន្ទរតនៈ	អគ្គលេខ ៧៧៥២៨	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប

ខ.មេដាយប្រាក់ការងារ

១-អសេនីយ៍ត្រី	ហោង ហៀង	អគ្គលេខ ៦០៨០៤	នាយរងការិយាល័យ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
២-អសេនីយ៍ត្រី	ជិន រត្នា	អគ្គលេខ ៦៧៨៦៤	នាយផ្នែក នៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៣-អនុសេនីយ៍ឯក	ឡេង ស្រីលីន	អគ្គលេខ ៧៧៨១៧	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤-អនុសេនីយ៍ឯក	កង លីវណ្ណី	អគ្គលេខ ៧៧៨១៩	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥-អនុសេនីយ៍ឯក	ដាត់ វ៉ារុន	អគ្គលេខ ៧៧៨៣២	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៦-អនុសេនីយ៍ឯក	ស៊ុន កុសល	អគ្គលេខ ៧១៨៥៧	នាយផ្នែក នៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៧-អនុសេនីយ៍ឯក	ហោង ហ្គេចស៊ីម	អគ្គលេខ ៧៧៨១០	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៨-អនុសេនីយ៍ឯក	សូប្ប សុភមង្គល	អគ្គលេខ ៦២៥៣៣	នាយរងផ្នែក នៃនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា
៩-អនុសេនីយ៍ទោ	អៀង ជ័យមករា	អគ្គលេខ ៦៦៨៨៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប

គ.មេដាយសំរិទ្ធការងារ

១-អសេនីយ៍ត្រី	ក្រាប សុខពៅ	អគ្គលេខ ៥៤២១៤	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
២-អនុសេនីយ៍ឯក	ឈឹម ចន្ទ្រា	អគ្គលេខ ១៦៧៩៩	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៣-អនុសេនីយ៍ឯក	ឌឹម ដារុន	អគ្គលេខ ៧៤៤២៧	នាយរងផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
៤-អនុសេនីយ៍ត្រី	លុយ ចាន់ដារ៉ាវុទ្ធ	អគ្គលេខ ៧៧២៥៥	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល-សរុប
៥-អនុសេនីយ៍ត្រី	ចាន់ ភក្តី	អគ្គលេខ ៦៣៣០៨	មន្ត្រី នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៧ កើត ខែ ចេត្រ ឆ្នាំ ច សំរិទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤២ អនក្រ. ០១

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** ប្រភេទ និងជូនសប្បុរសជនចំនួន ២១រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តព្រហ្មមានជ័យសុវណ្ណារាម សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- ១- ព្រះអាយុវឌ្ឍកោ ផាយ ចាន់
- ២- ឧបាសក ទូលី សុំស៊ី
- ៣- ឧបាសក ដែង ចាន់
- ៤- ឧបាសក និន ខាំម៉ា
- ៥- ឧបាសិកា ជួប ញ៉ែមសុផុន
- ៦- ឧបាសិកា ម៉ែន ឈឿន
- ៧- ឧបាសិកា ណាំ គីម
- ៨- ឧបាសិកា ពឹង ផល្លី
- ៩- ឧបាសិកា ពុទ្ធទូណសេន សីត
- ១០- លោក ភូម៉ា ណាន់

- ១១- លោក ភូម្មា ចាន់
- ១២- លោក ថ្មុម ម៉ាឡៃ ក្លិនកាចន Thanom Malai Klinkajor
- ១៣- លោក ណាយ ស៊ីថងប៉ៅ
- ១៤- លោក ហុង សេងហួត
- ១៥- លោក គុយ សូដា
- ១៦- លោក សែង សូផា
- ១៧- លោក ជន ពន់ទី
- ១៨- លោក ធី ចាំពី
- ១៩- អ្នកស្រី ណាង ស៊ីហាឡាត
- ២០- អ្នកស្រី យោគ សាម៉ុន
- ២១- អ្នកស្រី ឈុន ម៉ុ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ៧ កើត ខែ ១២ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ១២ ឆ្នាំ ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៣ អនក្រ. ចត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់ មេដាយ**មាសការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន២២រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

១-	វរសេនីយ៍ត្រី	ចេង សុឯអ៊ី	អត្តលេខ ៦៥៦១៣
២-	វរសេនីយ៍ត្រី	អុង ភិរក្ស	អត្តលេខ ១១៦២៧
៣-	វរសេនីយ៍ត្រី	តឹក សាន់ដេ	អត្តលេខ ៦៨០០៣
៤-	អនុសេនីយ៍ឯក	ដែន និមល	អត្តលេខ ៦៣១៤៩
៥-	អនុសេនីយ៍ត្រី	ហ្វូ យឿ	អត្តលេខ ៨៣៧៤៨
៦-	អនុសេនីយ៍ឯក	ខុម ជ័យវឌ្ឍនៈ	អត្តលេខ ៦៦៨០០
៧-	អនុសេនីយ៍ឯក	សំអុន ជំនោរ	អត្តលេខ ៦៤៣៥១
៨-	អនុសេនីយ៍ឯក	ឈ គឹមហុង	អត្តលេខ ៧៣៣៩៧
៩-	អនុសេនីយ៍ទោ	សំ សិទ្ធីលក្ខិណា	អត្តលេខ ៧៧៦៤៩
១០-	អនុសេនីយ៍ទោ	លៀង មុន្នីឬទ្ធី	អត្តលេខ ៧៧៩០៩

១១-	អនុសេនីយ៍ឯក	សំ សិទ្ធិដា	អគ្គលេខ ៧៤៣២១
១២-	លោកស្រីអនុសេនីយ៍ទោ	ទៀប ណារីន	អគ្គលេខ ៧៦៣៩៣
១៣-	អនុសេនីយ៍ក្រី	អ៊ូក ស៊ីឌី	អគ្គលេខ ៤៦៨៨១
១៤-	អនុសេនីយ៍ឯក	ទីន ណាសៀត	អគ្គលេខ ៦៩៤៥៤
១៥-	អនុសេនីយ៍ឯក	ថុន សុផាណារិទ្ធ	អគ្គលេខ ៧៥២១៨
១៦-	អនុសេនីយ៍ទោ	ប៊ុន ផល្លា	អគ្គលេខ ៧៥២៤៤
១៧-	អនុសេនីយ៍ទោ	ចេង លីមសាន	អគ្គលេខ ៧២៧៤៩
១៨-	អនុសេនីយ៍ទោ	ឡោ ពុធ	អគ្គលេខ ៥៩៤៨៤
១៩-	អនុសេនីយ៍ទោ	មូល ទិតឧត្តម	អគ្គលេខ ៧៥០៨៣
២០-	អនុសេនីយ៍ឯក	ឆៃ សុខពោ	អគ្គលេខ ៧០៧១៨
២១-	អនុសេនីយ៍ទោ	ញ៉ែប ប៊ុនណារិទ្ធ	អគ្គលេខ ៦៧៩៩៤
២២-	អនុសេនីយ៍ទោ	ហ៊ុន វិសាល	អគ្គលេខ ២៤៤៩១៤

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១២ ខែ ០២ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ០២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៤ អនក្រ. ត. ច

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១. បំពាក់ មេដាយមាសការងារ ជូនឯកឧត្តម សំ សឿន ប្រធានក្រុមប្រឹក្សាសហជីព ជាតិកម្ពុជា CCNU ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិនាពេលកន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ៤ កើត ខែចេត្ន ឆ្នាំ ច សិរីទិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

7



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៥ អនក្រ.ពិគ

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៨រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិនាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

- ក. មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **ធិបតីន្ត**
 - ១- ឯកឧត្តម ខៀវ ម៉ាក់តែល អនុរដ្ឋលេខាធិការ
 - ២- ឯកឧត្តម ហាំង តុលា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ
 - ៣- ឯកឧត្តម ចាន់ សារ៉េន ទីប្រឹក្សាក្រសួង
- ខ. មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **សេនា**
 - ១- លោកជំទាវ ទេព គឹមវណ្ណារី ទីប្រឹក្សាក្រសួង និងជាអនុប្រធានក្រុមប្រឹក្សាសហជីពកម្ពុជា
 - ២- ឯកឧត្តម តុល ជាន់មឿន ទីប្រឹក្សាក្រសួង និងជាអនុប្រធានក្រុមប្រឹក្សាសហជីពកម្ពុជា

៣- ឯកឧត្តម យ៉ឹង ឈុន ទីប្រឹក្សាក្រសួង និងជាអនុប្រធានក្រុមប្រឹក្សាសហជីពកម្ពុជា

៤- លោក គូយ គឿន ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

គ. មេដាយ **មុនីសារាត្នី** ថ្នាក់ **អស្ស័យទ្ធិ**

- លោក ច្រឹង ណារី នាយកមជ្ឈមណ្ឌល

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៤ រោច ខែ ចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៤៤៦...ស.ស.ក.ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **ទីបី** ជូនសប្បុរសជនចំនួន៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានា នៅឃុំព្រែកពោធិ៍ និងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដូចមានរាយនាមខាងក្រោម៖

- ១.លោក ប៊ិន គឹមស្រីវិញ សប្បុរសជននៅខេត្តកំពង់ចាម ថវិកាចំនួន ៥៦ ៩០០ ដុល្លារ
- ២.លោក ចាស់ ជឿន សប្បុរសជននៅខេត្តកំពង់ចាម ថវិកាចំនួន ៥៥ ៥៥០ ដុល្លារ
- ៣.លោក ប៉ារ គួន សប្បុរសជននៅខេត្តកំពង់ចាម ថវិកាចំនួន ៥២ ១០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច័ន្ទ ៧ តុលា ខែ ១០ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១០ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៧ អនក្រ.ប ច

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **អនុប្បធិ** ប្រគេនព្រះសង្ឃចំនួន ៥ អង្គ ដែលមានស្នាព្រះហស្តល្អ ក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តឧត្តរមានជ័យនាពេលកន្លងមក ដូចមានរាយព្រះនាមខាងក្រោម៖

- | | | | |
|----|------------|---------------|------------------------------|
| ១- | ព្រះតេជគុណ | សន ហាច | វិន័យធរអនុគណស្រុកបន្ទាយអំពិល |
| ២- | ព្រះតេជគុណ | តឹង ប៊ុនតឿន | ធម្មធរអនុគណស្រុកបន្ទាយអំពិល |
| ៣- | ព្រះតេជគុណ | ជា ពេជ្រសិទ្ធ | សមុហ៍អនុគណស្រុកបន្ទាយអំពិល |
| ៤- | ព្រះតេជគុណ | តេជ ទេពវង្សា | លេខាអនុគណស្រុកបន្ទាយអំពិល |
| ៥- | ព្រះតេជគុណ | លៀង សំអឿន | វិន័យធរអនុគណក្រុងសំរោង |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អនុប្បធិ**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៧ តុលា ខែ ១០ ឆ្នាំ ២០១៩ ឆ្នាំ ច សំរិទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៨ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **សំរិទ្ធស្ថាបនាជាតិ** ប្រគេន និងជូនសប្បុរសជនចំនួន ៥រូប ដែលមានស្នាព្រះហស្ត និង ស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តឧត្តរមានជ័យនាពេល កន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- | | | | |
|----|------------|-------------|--------------------------------|
| ១- | ព្រះតេជគុណ | សួន ស៊ីយ | ចៅអធិការវត្តប្រាសាទសេកសរនាមធំ |
| ២- | ព្រះតេជគុណ | សែ សូល | ចៅអធិការវត្តជោតិសុវណ្ណរាម |
| ៣- | ព្រះតេជគុណ | ញឹម ញឿន | ចៅអធិការវត្តកុសលសែនជ័យ |
| ៤- | លោក | សុង ប៊ុនងាម | មេឃុំគោកមន |
| ៥- | ឧបាសក | ឆែម ញួន | ប្រធានអាចារ្យប្រាសាទសេកសរនាមធំ |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អន្លេងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ៧ ខែ ១២ ឆ្នាំ ច សំរិទ្ធស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៤ អនក្រ.តត



អនុក្រឹត្យ

**ស្តីពីការជូនមេដាយមុនីសារាតំណូ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច

- មាត្រា ១.** បំពាក់មេដាយ មុនីសារាតំណូ ថ្នាក់ សេនា ជូនលោកបណ្ឌិត Didier FONTENILLE ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មលើវិស័យសុខាភិបាល ព្រមទាំងបានសហការបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លែងឆ្លុះ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម កន្លងមក។
- មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៤ ខែ តុលា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៥០...ង.ស្រ.ក.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិវម្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ដំឡើងឋានន្តរស័ក្តិវម្រ្តីអគ្គនុរក្សដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ មានរាយនាមដូចខាងក្រោម៖

- ១- លោក **សាត ម៉ីស** អត្តលេខ ០៣៨៤ ពីឋានន្តរស័ក្តិវម្រ្តីអគ្គនុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ២- លោក **កុយ ទិដ្ឋ** អត្តលេខ ០៣៧៤ ពីឋានន្តរស័ក្តិវម្រ្តីអគ្គនុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៣- លោក **សន ថា** អត្តលេខ ០៤២១ ពីឋានន្តរស័ក្តិវម្រ្តីអគ្គនុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៤- លោក **ម៉ៅ ចាន់ថន** អត្តលេខ ១០៣០ ពីឋានន្តរស័ក្តិវម្រ្តីអគ្គនុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៥១ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារតំណាង
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារតំណាង តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ និងសប្បុរសជន ចំនួន២៣រូប ដែលបានចូលរួមជួយកសាងសមិទ្ធផលនានា នៅតាមបណ្តាមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយ **មុនីសារតំណាង** ថ្នាក់ **វិបធិន្ទ**

១-ឧកញ៉ា	ស៊ុន រី	សប្បុរសជន
២-ឧកញ៉ា	លី គឹមហ៊ុរ	សប្បុរសជន
៣-លោក	អ៊ុក យាង	សប្បុរសជន
៤-លោក	ឌិន លីក្រូ	សប្បុរសជន
៥-លោក	ឆន សុខុន	សប្បុរសជន
៦-លោក	ឯម ភាព	នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ
៧-លោក	លី វ៉ាន់ដា	មន្ត្រីសាលាខេត្តព្រះសីហនុ
៨-អរសេនីយ៍ទោ	ឡោ វីរៈ	អគ្គលេខ ០៨៣០៦
៩-អនុសេនីយ៍ទោ	ហាង សុខ	អគ្គលេខ ៦៦៤៥៤

ខ-មេដាយ មុនីសារកំណត់ ថ្នាក់ សេនា

១-លោក	ព័ន្ធ	វាសនា	សប្បុរសជន
២-លោក	វីង	មូលីវិកត្រូ	សប្បុរសជន
៣-លោក	ថន	វៈ	សប្បុរសជន
៤-លោក	សែម	សុភា	សប្បុរសជន
៥-លោក	សេង	សុវណ្ណារុណ	សប្បុរសជន
៦-លោក	អេង	ចំរើន	សប្បុរសជន
៧-លោក	ពៅ	ចិន្រ្ទា	សប្បុរសជន
៨-លោក	ភូមី	មុនីវិទូ	សប្បុរសជន
៩-លោក	ពៅ	សុខនាយ	សប្បុរសជន
១០-លោក	ដី	ណាគ្រី	សប្បុរសជន
១១-លោក	លី	ស៊ីងហ៊ី (Lee Seung Hee)	សប្បុរសជន
១២-លោក	គឹម	យ៉ុងជីន (Kim Young Jin)	សប្បុរសជន
១៣-លោក	ជុង	អ៊ីនហ្វាន់ (Jung In Hwan)	សប្បុរសជន
១៤-លោក	ជាក	ជីមបង (Park Jeom Bong)	សប្បុរសជន

ហត្ថលេខា... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៥ ខែ វិច្ឆិកា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍ ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៥៧ អនក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួនពរូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖
ក-មេដាយ**មាសការងារ**

- លោក ប៉ែន សុភាព ប្រធានលេខាធិការក្រុមប្រឹក្សាខេត្តព្រះសីហនុ
- ខ-មេដាយ**ប្រាក់ការងារ**
 - ១-លោកស្រី ហង់ សារុំ មន្ត្រីលេខាធិការក្រុមប្រឹក្សាខេត្តព្រះសីហនុ
 - ២-លោក ចាន់ ពន្លក មន្ត្រីទីបាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច័ន្ទ ៥ ខែ កញ្ញា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤៣ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ ជាតិចូបច្នាមរណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ដំឡើងឋានន្តរស័ក្តិ ថ្នាក់រសេនីយ៍ឯក ជាតិចូបច្នាមរណៈ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនសព្វ:

អ-ឋានន្តរស័ក្តិថ្នាក់រសេនីយ៍ឯក

- | | | | |
|-------------|------------|---------------|---|
| ១-រសេនីយ៍ទោ | កែវ | ទេស្រា | អត្តលេខ ១៣៣៥៣១ នាយរង ការិយាល័យឃោសនាព័ត៌មាន
បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាន |
| ២-រសេនីយ៍ទោ | សុខ | នើត | អត្តលេខ ០២១២៣១ នាយរង ស្នាក់ការខេត្តពោធិសាត់
ការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក |
| ៣-រសេនីយ៍ទោ | កែវ | ម៉ុននី | អត្តលេខ ០១៣០៥១ នាយរង ផ្នែកប្រេងឥន្ធនៈ ការិយាល័យទី៤
បញ្ជាការដ្ឋានកងទ័ពជើងគោក |
| ៤-រសេនីយ៍ទោ | ឌុយ | សុផល | អត្តលេខ ១៣៨៧៧៩ នាយរង ផ្នែកលេខាធិការដ្ឋាន
ការិយាល័យបំភ័ន្តអគ្គរៈ បញ្ជាការដ្ឋានកងទ័ពជើងគោក |

៥-វសេនីយ៍ទោ	សេវ	ចាន់នី	អត្តលេខ ០២៩៦២៧ នាយរង ការិយាល័យទី៥ កងពលធំអន្តរាគមន៍លេខ២ បញ្ជាការដ្ឋានកងទ័ពជើងគោក
៦-វសេនីយ៍ទោ	ប្រាក់	ឡានីក	អត្តលេខ ០១៤៨៣៩ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងក្រចេះ បញ្ជាការដ្ឋានកងទ័ពជើងគោក
៧-វសេនីយ៍ទោ	ជា	យ៉េង	អត្តលេខ ០៣៦៧១០ នាយរង លេខាធិការដ្ឋាន យោធាភូមិភាគ ពិសេស បញ្ជាការដ្ឋានកងទ័ពជើងគោក
៨-វសេនីយ៍ទោ	ពេជ្រ	សារ៉ាមុន	អត្តលេខ ០២៧៧៤៨ នាយរង ការិយាល័យការពារព្រំដែន យោធាភូមិភាគពិសេស បញ្ជាការដ្ឋានកងទ័ពជើងគោក
៩-វសេនីយ៍ទោ	ជា	សុភាព	អត្តលេខ ០៥៦៦៤៧ មេបញ្ជាការ វសេនាតូចលេខ៤ យោធាភូមិភាគពិសេស បញ្ជាការដ្ឋានកងទ័ពជើងគោក
១០-វសេនីយ៍ទោ	ទេព	បូរាណ	អត្តលេខ ០១៥៣៧២ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បញ្ជាការដ្ឋានកងទ័ពជើងគោក
១១-វសេនីយ៍ទោ	អោក	ស៊ីយ៉ុន	អត្តលេខ ០១៥៣៤៨ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បញ្ជាការដ្ឋានកងទ័ពជើងគោក
១២-វសេនីយ៍ទោ	គង់	ស៊ីលោក	អត្តលេខ ០១៥៣៣៨ នាយរង លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បញ្ជាការដ្ឋានកងទ័ពជើងគោក
១៣-វសេនីយ៍ទោ	ប៉ុល	សំហោត	អត្តលេខ ០១៥៣៦០ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បញ្ជាការដ្ឋានកងទ័ពជើងគោក
១៤-វសេនីយ៍ទោ	គង	គុន	អត្តលេខ ០១៥៣០១ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករកណ្តាល បញ្ជាការដ្ឋានកងទ័ពជើងគោក
១៥-វសេនីយ៍ទោ	ចាន់	ជឿន	អត្តលេខ ០៤២២៩៥ មេបញ្ជាការរង វសេនាតូចលេខ១៤៤ កងពលតូចអន្តរាគមន៍លេខ ១៤ បញ្ជាការដ្ឋានកងទ័ពជើងគោក
១៦-វសេនីយ៍ទោ	ខែត	បុត្តា	អត្តលេខ ០៦៥២០៧ នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ បញ្ជាការដ្ឋានកងទ័ពជើងគោក
១៧-វសេនីយ៍ទោ	ឃ្លឹម	បូរ	អត្តលេខ ០១៤១៤៧ មេបញ្ជាការរង វសេនាតូចលេខ៣១១ កងពលតូចថ្មើរជើងលេខ៣១ យោធាភូមិភាគទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក
១៨-វសេនីយ៍ទោ	អ៊ុក	អៀងឡេង	អត្តលេខ ០១៤៧៨៤ ជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន
១៩-វសេនីយ៍ទោ	ពុំ	អេកណារី	អត្តលេខ ០២០៣២៦ នាយគិលានដ្ឋាន បញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងកេរកម្ម អគ្គបញ្ជាការដ្ឋាន

ខ-ឋានន្តរស័ក្តិជ្ជាវត្តបណ្ឌិត

-រនាវីទោ **ចេក ជារ៉ាឌី** អត្តលេខ ០៩១១១១ នាយរង ការិយាល័យហ្វឹកហ្វឺន

ស្នងការប្រតិបត្តិការសឹក បញ្ជាការដ្ឋានកងទ័ពជើងទឹក

មាត្រា២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវ អនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៥ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៤៤ អនក្រ. ៦៦

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារក៍ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារក៍ណ្ណ តាមលំដាប់ថ្នាក់ជូននាយនគរបាល និងមន្ត្រីនគរបាលជាតិ ចំនួន២៥រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារក៍ណ្ណ ថ្នាក់ ធិបតី

១-ឧត្តមសេនីយ៍ទោ អ៊ូ ម៉ានីក	អត្តលេខ ៧៨១០០	អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
២-វរសេនីយ៍ឯក ស៊ិន ប៊ុណ្ណា	អត្តលេខ ០៧០៣២	អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៣-វរសេនីយ៍ឯក ឱក សត្យា	អត្តលេខ ០៧៤៨៩	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៤-វរសេនីយ៍ទោ ឯម សុជាតិ	អត្តលេខ ៥៦៩៤៤	នាយការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៥-វរសេនីយ៍ទោ ផេង សេងលីម	អត្តលេខ ៦០៧៩២	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៦-វរសេនីយ៍ទោ អ៊ុំ ឆ័យ	អត្តលេខ ៦៨៣៤៩	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៧-វរសេនីយ៍ទោ ជា ឆៃវី	អត្តលេខ ០៦៩៤៧	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

៨-រសេនីយ៍ត្រី	អ៊ុំ វណ្ណដា	អត្តលេខ៧២១៦០	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ខ-មេដាយមុនីសារាអំណ្លា ថ្នាក់ សេនា			
១-អនុសេនីយ៍ឯក	ហេង សម្បត្តិ	អត្តលេខ៣៧០៥៥	នាយផ្នែក នៃនាយកដ្ឋានបុគ្គលិក
២-ឧត្តមសេនីយ៍ត្រី	សាង រំដោះ	អត្តលេខ៥៤១២២	អនុប្រធានលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៣-ឧត្តមសេនីយ៍ត្រី	ចាន់ ថារី	អត្តលេខ០៦៩០៣	អនុប្រធានលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
គ-មេដាយមុនីសារាអំណ្លា ថ្នាក់ អស្ស្យឫទ្ធិ			
១-ឧត្តមសេនីយ៍ត្រី	កែវ ផល្លា	អត្តលេខ០៧៥៩៥	អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
២-ឧត្តមសេនីយ៍ត្រី	តូច គឹមហៀក	អត្តលេខ០៩៩៧៩	អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៣-រសេនីយ៍ឯក	យឹម សំណាង	អត្តលេខ៥៥៦៥៩	អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៤-ឧត្តមសេនីយ៍ត្រី	ខៀវ សុផល	អត្តលេខ១៥៦៩៦	អនុប្រធានលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៥-រសេនីយ៍ទោ	អ៊ុន សុខជា	អត្តលេខ៣៦៩១២	នាយការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៦-រសេនីយ៍ទោ	អ៊ឹង ហាក់លៀង	អត្តលេខ៧៨២០៨	នាយការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៧-រសេនីយ៍ទោ	អ៊ុច ចាន់ធា	អត្តលេខ៥៤៨៨៦	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៨-រសេនីយ៍ទោ	ជៀប នូច	អត្តលេខ៣១២៣៨	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៩-រសេនីយ៍ត្រី	ញីល សុផល	អត្តលេខ០៦៨៨៣០	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
១០-រសេនីយ៍ត្រី	សៅ ស៊ីនួន	អត្តលេខ០៦៩៨៨៩	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
១១-រសេនីយ៍ត្រី	រ៉ា នីន	អត្តលេខ២៧៦៤៥	នាយផ្នែក នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
១២-អនុសេនីយ៍ឯក	អោក ភារិន	អត្តលេខ០៦៨៤២២	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
១៣-អនុសេនីយ៍ទោ	ថោង សុវត្តិ	អត្តលេខ៧៣៥៤៦	នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

១៤-អនុសេនីយ៍ត្រី ចេក វណ្ណា អគ្គលេខ ៦៦៧៦១ នាយវ្នែក នៃអគ្គលេខាធិការដ្ឋាន
គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និង សាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៣ កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសោធន៍នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសោធន៍នាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៥៤ អនក្រ. តត



អនុក្រឹត្យ

**ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **សេនា** ជូនលោក លាង គ្រី ដែលបានជួយសាងសង់អគារសិក្សា ០១ ខ្នង នៅសាលាបឋមសិក្សាស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណាយ អស់ថវិកាចំនួន ៦៨ ០០០ ដុល្លារអាមេរិក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤៧ ៣ កើត ខែ តុលា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ១៧ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៥៦ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយសុវត្ថាណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រា ១. បំពាក់មេដាយសុវត្ថាណ ថ្នាក់ធិបតី ជូនលោកស្រី សុខ សុទ្ធារី សមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងចូលរួម ជួយអភិវឌ្ឍន៍សាកលវិទ្យាល័យភូមិន្ទកសិកម្មអោយមានការរីកចម្រើន នាពេលកន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៣ ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសធម្មចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយសិរីន្ទការងារ ជូនមន្ត្រីរាជការ នៃខេត្តព្រះសីហនុ ចំនួន១៩រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោក	មីន	កុម្មុៈ	នាយករងទីចាត់ការសាលាខេត្តព្រះសីហនុ
២-លោក	ថាំ	វ៉ាណ	មន្ត្រីសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៣-លោក	ហួយ	ណារិទ្ធ	ប្រធានការិយាល័យសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៤-លោក	ប៊ុន	សៀ	ស្មៀនសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៥-លោក	ជួប	សីហា	ប្រធានការិយាល័យសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៦-លោក	ឈួន	សុភក្តី	មន្ត្រីសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៧-លោកស្រី	អៀវ	សុភណ្ណ	មន្ត្រីសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៨-លោក	ទៀង	វណ្ណារិទ្ធ	អនុប្រធានការិយាល័យសាលាខេត្តព្រះសីហនុ
៩-លោកស្រី	សុខ	រាសី	មន្ត្រីសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
១០-លោក	ខួត	ថាលី	ប្រធានការិយាល័យសាលាខេត្តព្រះសីហនុ
១១-លោក	សុខ	សោភ័ណ	អនុប្រធានការិយាល័យសាលាខេត្តព្រះសីហនុ
១២-លោកស្រី	រិន	អាមិនា	មន្ត្រីសាលាខេត្តព្រះសីហនុ
១៣-លោកស្រី	ឈូ	ប៉ាវទាង	មន្ត្រីសាលាខេត្តព្រះសីហនុ
១៤-លោក	លេង	វាសនា	មន្ត្រីសាលាខេត្តព្រះសីហនុ
១៥-លោក	ស៊ី	ស្មី	មន្ត្រីសាលាខេត្តព្រះសីហនុ
១៦-លោក	តា	ចាន់បូរិទ្ធ	មន្ត្រីសាលាខេត្តព្រះសីហនុ
១៧-លោក	មាស	សារី	ស្មៀនឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

១៨-លោក ញឹម ឃៀន ស្មៀនឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
១៩-លោក សី ឃើ ស្មៀនឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្ត
ព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់
ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៧ ៣ ១៩ ខែ មិថុនា ឆ្នាំ កុរុ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៤៤៨...៧៧៧៧.០៧



អនុក្រឹត្យ
ស្តីពីការជូនមេដាយសាសនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

មាត្រា ១. បំពាក់មេដាយ **សាសនាជាតិ** ចំនួន ៧គ្រឿង ជូនសប្បុរសជនដែលបានបរិច្ចាគធនធានចូលរួមជួយ កសាងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តកំពង់ចាម និងខេត្តសៀមរាបនាពេលកន្លងមក ដូចខាង ក្រោម៖

ក-សប្បុរសជនដែលបានជួយសាងសង់អគារសិក្សា ០២ខ្នង នៅសាលាបឋមសិក្សាញ៉ៅកើត ភូមិញ៉ៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណាយអស់ថវិកាចំនួន ៩២ ៩៥១,៤៧ ដុល្លារអាមេរិក៖

- ១ លោក អ៊ុំ ចេង
- ២ លោក វ៉ែន ចិត្ត
- ៣ ឧកញ៉ា ជា សំណាង
- ៤ លោក ញ៉ែប ម៉េង
- ៥ លោក គង់ ហួន

ខ-គ្រូធម្មសិវីញ្ញាណធម្មទិដ្ឋោ ឡុម លឿម នាយកប្រតិបត្តិសមាគម និងក្តីសង្ឃឹម បានជួយសាងសង់អគារ សិក្សា ០១ខ្នង នៅសាលាបឋមសិក្សាផ្លាត ភូមិផ្លាត ឃុំខ្ពស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ចំណាយ អស់បច្ច័យចំនួន ៥៤ ០០០ ដុល្លារអាមេរិក។

គ-ពុទ្ធសាសនិកវត្ត Cheongryonsa តាមរយៈមូលនិធិ The Millennial Temple Cheongryonsa សាធារណរដ្ឋកូរ៉េ បានជួយសាងសង់អគារសិក្សា ០១ខ្នង និងសមិទ្ធផលនានាមួយចំនួនទៀត នៅសាលា បឋមសិក្សាសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំណាយអស់ថវិកាចំនួន ៧២ ៨៣៤ ដុល្លារអាមេរិក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តសៀមរាប និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៣ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៥

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - អគ្គនាយកដ្ឋាន និងមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៩ អនក្រ.តត



**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១- បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន ៩រូប ដែលមានស្នាដៃល្អក្នុងការបំពេញ ភារកិច្ច និងចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គមនៅតាមបណ្តាស្រុក ក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ មាសការងារ

- ១- លោកស្រី វ៉ាញ គន្ធា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
- ២- លោក ថៀវ ពន្លា ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្តាលវ័យ

ខ-មេដាយ ប្រាក់ការងារ

- ១- លោកស្រី ញឹម ពេជ្រថ័ន្តសុជាតា មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
- ២- លោក ហុង សុផាន មន្ត្រីការិយាល័យធម្មការនិងសាសនាក្រុងសំរោង
- ៣- លោក សាន ផា មន្ត្រីការិយាល័យធម្មការនិងសាសនាស្រុកអន្លង់វែង

គ-មេដាយ សំរិទ្ធការងារ

- ១- លោកស្រី ថោង សុផាន់នី មន្ត្រីការិយាល័យពាហិរសាសនា

- ២- លោក យីម សាមុត មន្ត្រីការិយាល័យស្រុកបន្ទាយអំពិល
- ៣- លោក នេត សុផល មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
- ៤- លោកស្រី រួន ចំប៉ី មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤ ខែ កើត ខែ ចិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៦០ អនក្រ. ១១

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន ៥រូប ដែលមាន ស្នាព្រះហស្ត និងស្នាដែលក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គម នៅតាមបណ្តាស្រុកក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- ក-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ ធិបតី**
- ១- ព្រះតេជគុណ ផាន ស៊ីណាន ព្រះអនុគណប្រករអន្លង់វែង
 - ២- ព្រះតេជគុណ សុខ រតនៈ ចៅអធិការវត្តសំរោង
 - ៣- លោក ផាត់ ផុន ប្រធានការិយាល័យធម្មការនិងសាសនាស្រុកចុងកាល់
- ខ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ អស្ស្រម្មធិ**
- ១- ព្រះតេជគុណ កាត់ ខៀន ចៅអធិការវត្តពុទ្ធាគោដោបារមីខ្នងទួល

២- លោក ចន សុឃៀម មន្ត្រីស្រុកអន្លង់វែង

ហាត្រា២-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៣ កើត ខែ តិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៦១ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយសាសនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **សាសនាជាតិ** ប្រភេទ និងជូនសប្បុរសជនចំនួន ៦រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គមនៅតាមបណ្តាស្រុកក្នុង ខេត្តបន្ទាយមានជ័យនាពេលកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- | | | | |
|----|------------|-------------|--|
| ១- | ព្រះតេជគុណ | មាស ចាយ | ព្រះវិន័យធរអនុគណស្រុក ចៅអធិការវត្តរស្មីសាមគ្គី |
| ២- | ព្រះតេជគុណ | ក្រឹម គ្រី | ព្រះធម្មធរអនុគណស្រុក ចៅអធិការវត្តសិរីសុខារាម |
| ៣- | ព្រះតេជគុណ | វ៉ាត់ វណ្ណា | ព្រះអនុគណស្រុកចុងកាល់ |
| ៤- | ព្រះតេជគុណ | មាន សំអឿន | មន្ត្រីសង្ឃស្រុកត្រពាំងប្រាសាទ |
| ៥- | លោក | ទេព ប៊ុនថន | គ្រូគង្វាល ប្រចាំខេត្តមានជ័យ |

៦- លោក ពេញ សុយីម អាចារ្យវត្តបុរីប្រាសាទជ័យ

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ៣៧ ខែ តុលា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៩



សម្តេចរដ្ឋមន្ត្រីហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ទទួលកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧០ អនក្រ.ប

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

**ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ដើម្បីគ្រួសារពិការ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបន្ទាយមានជ័យ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ដូចមានសមាសភាពខាងក្រោម ៖

១. ឯកឧត្តម ម៉ុង គឹមហោង	រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២. ឯកឧត្តម រុនតូ	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៣. ឯកឧត្តម ប៊ូ រតនា	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៤. ឯកឧត្តម នៃ ប៉ាត់	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៥. ឯកឧត្តម សេរី បណ្ឌិត	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៦. លោកជំទាវ សេរី សុវិយា	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៧. ឯកឧត្តម សួន សុផី	ទីប្រឹក្សាអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន	សមាជិក
៨. ឯកឧត្តម ធួ សុន	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៩. ឯកឧត្តម សៅ នី	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១០. ឯកឧត្តម ស្រីចាន់ថន	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១. ឯកឧត្តម សេរី ឧត្តម	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១២. លោកជំទាវ សេរី មូនិកា	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៣. លោកជំទាវ បូរាពេជ្រ	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៤. ឯកឧត្តម ទូច ភាព	ទីប្រឹក្សាអម ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៥. ឯកឧត្តម សេង សំអាត	ទីប្រឹក្សាអម ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៦. ឯកឧត្តម ស ជីវសិញ	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៧. ឯកឧត្តម យ៉េង វណ្ណៈតារា	ទីប្រឹក្សារាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៨. ឯកឧត្តម សេង ស៊ីណារិន	មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស	សមាជិក

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ១២ ខែ តុលា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៩

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម នាយករដ្ឋមន្ត្រី
 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ✓
 សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧១ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងាររដ្ឋាភិបាលជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានផ្លាស់ប្តូរលោកស្រីបណ្ឌិត **យួន វិច្ឆិកា** អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ពីសមាជិកក្រុមការងាររដ្ឋាភិបាលជាតិចុះមូលដ្ឋានខេត្តកោះកុង មកជាសមាជិកក្រុមការងាររដ្ឋាភិបាលជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពង់ចាម និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ១២ ខែ តុលា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៩

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសស្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសស្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ :០៤.....ស.រ.....



សារាចរ
ស្តីពី

ការចាត់តាំងខ្លួនលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា
ខ្លួនលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា
និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ១៨២ របស់អង្គការពលកម្មអន្តរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិស្តីពីសិទ្ធិកុមារផ្សេងៗទៀត។

ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺដើម្បីរំលឹកនូវត្រីតិការណ៍វិនាសកម្មរបស់ពួកហ្វាសស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិលីឌីសៃ ប្រទេសឆេក និងនៅភូមិអូរាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងបានរួមគ្នាទប់ស្កាត់អំពើហិង្សា ដើម្បីថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា គឺបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីអាយុអប្បបរមាសម្រាប់ចូលធ្វើការដោយប្រទេសជាច្រើនលើពិភពលោក សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរដូចជា ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធដទៃទៀត។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារកម្ពុជានេះឡើង ដើម្បីរំលឹកនូវមហាវិវាទសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ កុមារត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្កត់អាហារ រស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្ទុកទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិរបស់កុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានសិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើង ដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយផែនការ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

៩៥

ដើម្បីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំចាត់តាំងដូចតទៅ៖

១. ខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩ ត្រូវបានប្រារព្ធក្រោមប្រធានបទ " លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់ អំពើហិង្សាលើកុមារគ្រប់រូបភាព " និង " កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើពលកម្មនៅកន្លែង ការងារណាមួយឡើយ "។

២. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមិទ្ធិញ្ញាថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។

៣. ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធឃោសនារដ្ឋ និង ឯកជន ឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យបានជ្រួតជ្រាបពីប្រវត្តិនៃទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាកុមារកម្ពុជា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា។

៤. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមិទ្ធិញ្ញា ពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការ មិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រា នៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៥. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩ នេះដូចតទៅ ៖

- ជំរុញ ព្រះរាជាណាចក្រកម្ពុជា
- អបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩
- លើកកម្ពស់សិទ្ធិកុមារដោយលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព
- កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើពលកម្មនៅកន្លែងការងារណាមួយឡើយ
- បង្កើនការវិនិយោគ និងពង្រឹងគុណភាពអប់រំដល់កុមារជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ
- រួមគ្នាលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ
- រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ
- ឪពុកម្តាយបញ្ជូនកូនទៅសាលាមិនមែនទៅកន្លែងធ្វើការ
- កុមារ ជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ
- កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតពលរដ្ឋល្អ។

ទទួលបានសារចរនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ សាលារាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្ងៃ ៤៤ ខែ ១១ ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ✓
 នាយករដ្ឋមន្ត្រី
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
 - រដ្ឋបាលរាជធានី ខេត្ត
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១០៩ អនក្រ.បក អនក្រ.បក

ប្រកាសអនុក្រសួង

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៩
នៅអង្គភាពថវិកាសាមគ្គីភារៈហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨ /០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ២០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ១៩៤ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាម្មវិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការថវិកានាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាម្មវិធីជំពូក២០ “ការទិញ” ជំពូក២១ “សេវាកម្ម” នៅអង្គការថវិកានាយក ដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មីនៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។


តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រឹត្យនៃក្រសួងនេះ ត្រូវទុកជានិរាករណ៍។

២/៣ 

ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និង ប្រធាននាយកដ្ឋានរដ្ឋបាល ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១២ ខែ មេសា ឆ្នាំ សិរីច្ឆិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គបញ្ជាការសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច យុវជន និងកីឡា


បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

- កន្លែងទទួល
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ -កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានហិរញ្ញវត្ថុ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសម្រាប់ប្រតិបត្តិការងារសិក្សា
ការវិនិយោគសម្រាប់ប្រតិបត្តិការងារសិក្សា

ឯកតា: រៀល

ល.រ	កូដ	អនុកម្ម	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល ជ្រើសរើស	រដ្ឋប្បវេណី	ទូទាត់តម្រូវ	រដ្ឋប្បវេណី	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/៥
សរុប				38,336,000,000	33,806,600,000	15,370,788,000	18,435,812,000	3,842,697,000	45.47%
60			ការទិញ	9,685,500,000	8,510,600,000	3,008,628,000	5,501,972,000	752,157,000	35.35%
	6001		សម្ភារៈរឹងរូបផ្សេងៗ	489,800,000	489,800,000	291,700,000	198,100,000	72,925,000	59.55%
		60011	សម្ភារៈរឹងរូបសម្រាប់ប្រតិបត្តិការងារ	102,300,000	102,300,000	102,300,000	-	25,575,000	100.00%
		60012	សម្ភារៈរឹងរូបសម្រាប់ប្រតិបត្តិការងារ ប្រាសាទ និងសំណង់ផ្សេងៗ	27,400,000	27,400,000	27,400,000	-	6,850,000	100.00%
		60014	សម្ភារៈរឹងរូបសម្រាប់ប្រតិបត្តិការងារសម្រាប់ប្រតិបត្តិការងារ	117,800,000	117,800,000	117,800,000	-	29,450,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែ	240,200,000	240,200,000	42,100,000	198,100,000	10,525,000	17.53%
		60018	សម្ភារៈរឹងរូបផ្សេងៗ	2,100,000	2,100,000	2,100,000	-	525,000	100.00%
	6002		សម្ភារៈរឹងរូបផ្សេងៗ	2,980,300,000	2,980,300,000	1,110,203,000	1,870,097,000	277,550,750	37.25%
		60021	សម្ភារៈការិយាល័យ	1,778,200,000	1,778,200,000	458,256,000	1,319,944,000	114,564,000	25.77%
		60022	សៀវភៅ និងឯកសារ	246,100,000	246,100,000	99,000,000	147,100,000	24,750,000	40.23%
		60023	ការបោះពុម្ព	865,400,000	865,400,000	462,347,000	403,053,000	115,586,750	53.43%
		60028	សម្ភារៈរឹងរូបផ្សេងៗ	90,600,000	90,600,000	90,600,000	-	22,650,000	100.00%
	6003		ស្បៀងអាហារ និងផលិតផលកសិកម្ម	222,500,000	218,500,000	218,500,000	-	54,625,000	100.00%
		60031	ស្បៀង	4,000,000	-	-	-	-	-
		60032	ចំណីសត្វ	23,900,000	23,900,000	23,900,000	-	5,975,000	100.00%
		60033	ពូជ និងកូនច្រូត	9,700,000	9,700,000	9,700,000	-	2,425,000	100.00%
		60034	ផលិតផលការពារសុខុមាលភាពរុក្ខជាតិ និងដី	20,800,000	20,800,000	20,800,000	-	5,200,000	100.00%
		60035	ពូជសត្វ	15,400,000	15,400,000	15,400,000	-	3,850,000	100.00%
		60036	ឱសថ និងវត្ថុធាតុសម្រាប់សុខាភិបាល	12,100,000	12,100,000	12,100,000	-	3,025,000	100.00%
		60037	ស្បៀងសម្រាប់ម៉ូតូ	136,600,000	136,600,000	136,600,000	-	34,150,000	100.00%
	6004		សំណើបំណុល និងការប្រកប	331,100,000	-	-	-	-	-
		60041	ឯកសណ្ឋាន	21,800,000	-	-	-	-	-
		60043	មេដាយ(គ្រឿងអូឡាំពិក)	269,300,000	-	-	-	-	-
		60048	សំណើបំណុល និងការប្រកបផ្សេងៗ	40,000,000	-	-	-	-	-
	6005		សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារ	5,435,200,000	4,822,000,000	1,388,225,000	3,433,775,000	347,056,250	28.79%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់ប្រតិបត្តិការងារ	450,000,000	450,000,000	259,450,000	190,550,000	64,862,500	57.68%
		60052	សម្ភារៈ	557,400,000	557,400,000	383,250,000	174,150,000	95,812,500	68.76%
		60053	សម្ភារៈប្រើប្រាស់	356,700,000	356,700,000	233,590,000	123,110,000	58,397,500	65.49%
		60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	613,200,000	-	-	-	-	-
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់ប្រតិបត្តិការងារ	3,407,800,000	3,407,800,000	478,835,000	2,928,965,000	119,708,750	14.05%
		60058	សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារផ្សេងៗ	50,100,000	50,100,000	33,100,000	17,000,000	8,275,000	66.07%
	6006		ថាមពលនិងទឹក	211,100,000	-	-	-	-	-
		60061	អគ្គិសនី	182,400,000	-	-	-	-	-
		60062	ទឹក	28,700,000	-	-	-	-	-
	6007		សម្ភារៈបរិក្ខារផ្សេងៗ	5,500,000	-	-	-	-	-

① ៤៧៧

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល ត្រូវសរសៃ	រដ្ឋទេយ្យប្រធាន	ទូទាត់ធម្មតា	ទូទាត់បង្កើន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២
		60071	បំពង់ហ្វាននិងអុកស៊ីសែន	5,000,000	-	-	-	-	-
		60078	សម្ភារបរិក្ខារថែទាំសុខភាពផ្សេងៗ	500,000	-	-	-	-	-
	6098		សម្ភារផ្គត់ផ្គង់ផ្សេងៗ	10,000,000	-	-	-	-	-
		60981	សម្ភារផ្គត់ផ្គង់ផ្សេងៗ	10,000,000	-	-	-	-	-
61			សេវាកម្ម	28,650,500,000	25,296,000,000	12,362,160,000	12,933,840,000	3,090,540,000	48.87%
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	2,500,000	-	-	-	-	-
		61011	សេវាអគ្គិសនី	2,500,000	-	-	-	-	-
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	207,800,000	207,800,000	68,200,000	139,600,000	17,050,000	32.82%
		61021	ការជួលមធ្យោបាយដឹកជញ្ជូន	207,800,000	207,800,000	68,200,000	139,600,000	17,050,000	32.82%
	6104		សេវាហ៊ុយបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស	3,025,200,000	3,025,200,000	922,100,000	2,103,100,000	230,525,000	30.48%
		61041	សេវាហ៊ុយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	3,025,200,000	3,025,200,000	922,100,000	2,103,100,000	230,525,000	30.48%
	6105		ការថែទាំនិងជួសជុល	2,368,100,000	2,368,100,000	1,810,000,000	558,100,000	452,500,000	76.43%
		61051	ការថែទាំដីធ្លី សួនច្បារ កែច្នៃ កែលម្អ និងដំណែនសាម	2,800,000	2,800,000	2,800,000	-	700,000	100.00%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	1,295,100,000	1,295,100,000	765,100,000	530,000,000	191,275,000	59.08%
		61054	ការថែទាំបណ្តាញផ្សេងៗ	307,800,000	307,800,000	307,800,000	-	76,950,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	549,500,000	549,500,000	529,500,000	20,000,000	132,375,000	96.36%
		61057	ការថែទាំនិងជួសជុលសម្ភារ និងឧបករណ៍បច្ចេកទេស	176,300,000	176,300,000	176,300,000	-	44,075,000	100.00%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	36,600,000	36,600,000	28,500,000	8,100,000	7,125,000	77.87%
	6107		សេវាហ៊ុយសិក្សាសាស្ត្រ, សេវាហ៊ុយនៃការប្រើប្រាស់សេវា, សេវាហ៊ុយនៃការប្រើប្រាស់សិទ្ធិនិងសំណងផ្សេងៗ	1,500,000,000	-	-	-	-	-
		61071	សេវាហ៊ុយសិក្សាសាស្ត្រ	1,500,000,000	-	-	-	-	-
	6109		បុគ្គលិកខាងក្រៅ	1,000,000,000	-	-	-	-	-
		61091	ប្រាក់ប្រាក់ជាប់កិច្ចសន្យា	1,000,000,000	-	-	-	-	-
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	5,760,600,000	5,663,800,000	2,101,900,000	3,561,900,000	525,475,000	37.11%
		61101	សេវាហ៊ុយទទួលបានជោគជ័យ	129,400,000	129,400,000	129,400,000	-	32,350,000	100.00%
		61102	សេវាហ៊ុយទទួលបានជោគជ័យ	926,700,000	926,700,000	298,800,000	627,900,000	74,700,000	32.24%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	3,421,200,000	3,421,200,000	1,433,200,000	1,988,000,000	358,300,000	41.89%
		61104	ចំណាយរៀបចំពិធីបុណ្យ	840,000,000	840,000,000	12,400,000	827,600,000	3,100,000	1.48%
		61105	ចំណាយសម្រាប់ប្រតិបត្តិការស្រាវជ្រាវ ទៅក្នុងនិងក្រៅប្រទេស	244,200,000	244,200,000	193,800,000	50,400,000	48,450,000	79.36%
		61106	ចំណាយសម្រាប់ការគាំទ្រពិធីការ ទៅក្នុងនិងក្រៅប្រទេស	96,800,000	-	-	-	-	-
		61107	ការឃោសនាផ្សព្វផ្សាយព័ត៌មានសាធារណៈ	102,300,000	102,300,000	34,300,000	68,000,000	8,575,000	33.53%
	6111		សារព័ត៌មាន និងឯកសារ	60,500,000	30,500,000	15,500,000	15,000,000	3,875,000	50.82%
		61111	ចំណាយលើការដាក់សារព័ត៌មាន	30,500,000	30,500,000	15,500,000	15,000,000	3,875,000	50.82%
		61113	ចំណាយលើការដាក់សៀវភៅព័ត៌មាន	30,000,000	-	-	-	-	-
	6112		សេវាហ៊ុយបេសកកម្មក្រៅប្រទេស	11,898,700,000	11,173,500,000	6,040,400,000	5,133,100,000	1,510,100,000	54.06%
		61121	សេវាហ៊ុយដឹកជញ្ជូន	1,351,900,000	1,351,900,000	676,770,000	675,130,000	169,192,500	50.06%
		61122	សេវាហ៊ុយបេសកកម្ម	1,395,300,000	1,395,300,000	766,040,000	629,260,000	191,510,000	54.90%
		61123	សេវាហ៊ុយស្នាក់នៅ	8,426,300,000	8,426,300,000	4,597,590,000	3,828,710,000	1,149,397,500	54.56%
		61128	សេវាហ៊ុយក្នុងប្រទេសផ្សេងៗ	725,200,000	-	-	-	-	-
	6113		សេវាហ៊ុយបេសកកម្មក្រៅប្រទេស	2,629,200,000	2,629,200,000	1,303,660,000	1,325,540,000	325,915,000	49.58%
		61131	សេវាហ៊ុយដឹកជញ្ជូន	702,500,000	702,500,000	359,920,000	342,580,000	89,980,000	51.23%
		61132	សេវាហ៊ុយបេសកកម្ម	381,300,000	381,300,000	236,680,000	144,620,000	59,170,000	62.07%
		61133	សេវាហ៊ុយស្នាក់នៅ	1,524,600,000	1,524,600,000	696,260,000	828,340,000	174,065,000	45.67%

2) 45 17

ស្ថាប័ន	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល រៀនសវន	រដ្ឋប្រើប្រាស់	ទូទាត់ធម្មតា	រដ្ឋប្រើប្រាស់	
		61138	សេវាហិរញ្ញប្រទេសផ្សេងៗ	20,800,000	20,800,000	10,800,000	10,000,000	2,700,000	51.92%
		6114	សេវាហិរញ្ញប្រទេស និង ទូរគមនាគមន៍	197,900,000	197,900,000	100,400,000	97,500,000	25,100,000	50.73%
		61141	សេវាហិរញ្ញប្រទេស	1,500,000	1,500,000	1,500,000	-	375,000	100.00%
		61142	សេវាហិរញ្ញប្រទេស	196,400,000	196,400,000	98,900,000	97,500,000	24,725,000	50.36%

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃពុធ ១២ ខែ ឧសភា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩
ឃ. ប្រតិភូគណៈកម្មាធិការស្រាវជ្រាវ
អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយករង

ឃុំ ហ៊ុន ហ៊ុន ហ៊ុន ហ៊ុន ហ៊ុន

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃពុធ ១២ ខែ ឧសភា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩
ឃ. ប្រតិភូគណៈកម្មាធិការស្រាវជ្រាវ
អគ្គនាយកដ្ឋានគណនេយ្យ

គីន កេត

បានឃើញ និង ឯកភាព
ថ្ងៃពុធ ១២ ខែ ឧសភា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩
អគ្គនាយកដ្ឋានគណនេយ្យ



អគ្គបណ្ឌិតសភាចារ្យ អូន ជឿន ណារ៉ុន

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីទទួលបន្ទុក

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃពុធ ១២ ខែ ឧសភា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩
ប្រធានអគ្គនាយកដ្ឋានគណនេយ្យ

សេង ចិន សុខ ច័ន្ទ

គីន កេត

បានឃើញ និង ឯកភាព
ថ្ងៃពុធ ១២ ខែ ឧសភា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីទទួលបន្ទុក



បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៩ សហវ

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៩
របស់សាលាភូមិភាគកម្ពុជា

ឧបសាយកររដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ,
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ,
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ /
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១៨ ខែកើតខែមិថុនាឆ្នាំ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ,
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៤/១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៥/៤០ ស្តីពីការបង្កើតសាលាភូមិភាគកម្ពុជា ,
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ រាជធានីភ្នំពេញ និងអង្គភាពសាធារណៈរដ្ឋបាល ,
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ /

- បានឃើញប្រកាសលេខ០០៤សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រកាសលេខ ៣៥៣ សហវ.ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាបរិក្ខេបរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ

សម្រេច

ប្រការ ១.

បង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦៥ «ឧបត្ថម្ភធន» នៅសាលាកូមិទ្ធរដ្ឋបាល សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ ២.

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ ៣.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤.

នាយកឧទ្ធរណ៍យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងមុខងារសាធារណៈប្រធានគ្រប់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈព្រមទាំងសាលាកូមិទ្ធរដ្ឋបាល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីចុះហត្ថលេខាតទៅ។



រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩



រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ពេជ្រ ប៊ុនធីន

- អន្តរាគមន៍:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

(Handwritten mark)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
សាលាភូមិន្ទរ៉ែ

២០១៧-០៤២៤

២០១៧-០៤២៤

តារាងបង្ហាញពីលទ្ធផលនៃការត្រួតពិនិត្យគុណភាព
របស់សាលាភូមិន្ទរ៉ែ

ល.រ	ល.រ	ល.រ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	គណនី ដែលជ្រើសរើស	គណនី ផ្ទេរទុនប្រើប្រាស់	គណនី ទូទាត់ធម្មតា	គណនី ១ជុំបង្វិល ផ្ទេរទុនប្រើប្រាស់	ភាគរយ
			សរុបរួម		5,753,000,000	1,720,000,000	4,033,000,000	430,000,000	29.9%
65			ឧបត្ថម្ភធន		5,623,000,000	1,720,000,000	4,033,000,000	430,000,000	29.9%
6503	65031		ឧបត្ថម្ភធនដំបូងៈស្ថានភាពរដ្ឋបាល		5,623,000,000	1,720,000,000	4,033,000,000	430,000,000	29.9%

បានយើងនិងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៧/០៤/២០១៧ ខែ ០៤ ឆ្នាំ ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០៤ ឆ្នាំ ២០១៧
ប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរ៉ែ
ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល

បានយើងនិងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៧/០៤/២០១៧ ខែ ០៤ ឆ្នាំ ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០៤ ឆ្នាំ ២០១៧
ប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរ៉ែ
ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល

បានយើងនិងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៧/០៤/២០១៧ ខែ ០៤ ឆ្នាំ ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០៤ ឆ្នាំ ២០១៧
ប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរ៉ែ
ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល

បានយើងនិងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៧/០៤/២០១៧ ខែ ០៤ ឆ្នាំ ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០៤ ឆ្នាំ ២០១៧
ប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរ៉ែ
ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល



ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល

ប្រធានស្ថាប័នឧស្សាហកម្ម រ៉ែ និងថាមពល



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...សហវ.២៣៧

ប្រកាស

ស្តីពី

ការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដី
សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ១១/នស/៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣៣០/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៥៨ អ.ន.ក្រ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.ប ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់
- បានឃើញប្រកាសលេខ ៤៥២ សហវ.ប្រក.ពដ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការកែប្រែប្រកាសស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់
- លិខិតលេខ ២៤០៩ ជនស/អរប/បុ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លិខិតលេខ ១០៣១០/១០៧២ កសក-គហ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមតម្រូវការចាំបាច់ក្នុងការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់

(Signature)

សម្រេច

ប្រការ ១ .-

ត្រូវបានកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដូចខាងក្រោម ៖

- ១. ឯកឧត្តម **ជូ វិជិត្ត** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
- ២. ឯកឧត្តម **ទេព ងន** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុប្រធាន ✓
- ៣. ឯកឧត្តម **គុយ វ៉ារិនឌី** អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន ✓
- ៤. ឯកឧត្តម **គង់ វិបុល** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ៥. ឯកឧត្តម **ទេត មុន្នី** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៦. ឯកឧត្តម **ហេង សុខណាង** អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៧. ឯកឧត្តម **តែន សម្បត្តិ** អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៨. លោក **រស់ ភីរុណ** អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៩. លោក **ខឹម គុណា** ប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១០. លោក **ជឿន វៃរណាង** អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១១. លោក **រស់ សារ៉ាត់** ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១២. លោក **សុខ សុមុណៈ** ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការ
- ១៣. កញ្ញា **ឈិន សុគន្ធា** អនុប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការ

ប្រការ ២ .-

- គណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានភារកិច្ច ដូចខាងក្រោម ៖
- បង្កើតបញ្ជីរាយនាមឈ្មោះតំបន់ ឬខណ្ឌ នៃរាជធានី និងក្រុង ស្រុក នៃខេត្ត ដែលមានដីត្រូវជាប់ពន្ធ
- កំណត់ប្រចាំឆ្នាំនូវតម្លៃដីក្នុងមួយម៉ែត្រក្រឡា
- ផ្តល់មតិចំពោះរឿងវិវាទ។



ប្រការ ៣ .-

គណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានសិទ្ធិចាត់តាំងអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅតាមរាជធានី-ខេត្ត ដែលមានអភិបាលរាជធានី-ខេត្ត ឬតំណាងជាប្រធាន សម្រាប់ជំនួយការក្នុងការអនុវត្តភារកិច្ចខាងលើ។

ប្រការ ៤ .-

គណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញការងារ និងភារកិច្ចរបស់ខ្លួន។

ប្រការ ៥ .-

ប្រកាសលេខ ៧២៧ សហវ.ប្រក.អពជ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងបទប្បញ្ញត្តិទាំងឡាយ ណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៦ .-

សមាសភាពដូចមានរាយនាមក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *K*

ថ្ងៃពុធ ២៤ ខែ មេសា ឆ្នាំ ច.សវិនិច្ឆ័យ ៧៦២២
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩



អគ្គបណ្ឌិតសភាចារ្យ គុន ព័ន្ធមុនីរ័ត្ន

- ចម្លងជូន ÷**
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័ន
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
 - **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
 - "ដើម្បីជូនជ្រាប"
 - សាលារាជធានី-ខេត្ត "ដើម្បីសហការអនុវត្ត"
 - ដូចប្រការ ៦ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

K



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤៧ អនក្រ.បក សហវ. ២១៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស
ស្តីពី

ការកែសម្រួលសេចក្តីសម្រេចនៃគណៈកម្មការវាយតម្លៃអចលនទ្រព្យ
សម្រាប់ពន្ធលើអចលនទ្រព្យ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣៣០/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៩/០២៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.ប ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ
- លិខិតលេខ ២៤០៩ ជនស/អរប/បុ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លិខិតលេខ ១០៣១០/១០៧២ កសក-គហ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមតម្រូវការចាំបាច់ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ

សម្រេច

ប្រការ ១ .-

ត្រូវបានកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ដែលមានសមាសភាព ដូចខាងក្រោម ៖

- ១. ឯកឧត្តម **ជូ វិជិត្ត** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
- ២. ឯកឧត្តម **ទេព ឆន** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុប្រធាន
- ៣. ឯកឧត្តម **គុយ វិវិនឌី** អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន
- ៤. ឯកឧត្តម **គង់ វិបុល** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
- ៥. ឯកឧត្តម **នេត មុនី** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៦. ឯកឧត្តម **ហេង សុខណារ** អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៧. ឯកឧត្តម **តែន សម្បត្តិ** អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៨. លោក **វង់ ភីរុណ** អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ៩. លោក **ខឹម គុណ** ប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១០. លោក **ច័ន្ទ វិសាល** អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១១. លោក **វង់ សារ៉ាត់** ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ១២. លោក **សុផ សុម្ពុណៈ** ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការ
- ១៣. កញ្ញា **ឈីន សុគន្ធា** អនុប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខាធិការ

ប្រការ ២ .-

- គណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ មានភារកិច្ច ដូចខាងក្រោម ៖
- រៀបចំគោលនយោបាយ និងគោលការណ៍សម្រាប់កំណត់តម្លៃអចលនទ្រព្យតាមប្រភេទ និងតាមតំបន់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច
 - កំណត់តម្លៃអចលនទ្រព្យតាមប្រភេទ និងតាមតំបន់ នៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច។ ក្នុងករណីចាំបាច់ គណៈកម្មការនេះអាចអញ្ជើញស្ថាប័នពាក់ព័ន្ធចូលរួមផ្តល់យោបល់ក្នុងការវាយតម្លៃ

(Handwritten signatures)

- ផ្សព្វផ្សាយ ណែនាំ និងអប់រំជាសាធារណៈ ដល់អនុគណៈកម្មការ ព្រមទាំងអ្នកជាប់ពន្ធ អំពីតម្លៃអចលនទ្រព្យ និងបទប្បញ្ញត្តិធានា ស្តីពីការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ
- ពិនិត្យកែសម្រួលតម្លៃអចលនទ្រព្យ សម្រាប់រយៈពេលកំណត់ណាមួយ តាមការចាំបាច់នៃការប្រែប្រួលថ្លៃអចលនទ្រព្យ
- ចេញសេចក្តីណែនាំ និងសម្របសម្រួលក្នុងកិច្ចដំណើរការអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ
- តាមដាន និងត្រួតពិនិត្យការងាររបស់អនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ រាជធានី-ខេត្ត។

ប្រការ ៣ .-

គណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ មានសិទ្ធិបង្កើតអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ នៅតាមរាជធានី-ខេត្តនីមួយៗ ដែលមានអភិបាលរាជធានី-ខេត្ត ឬតំណាងជាប្រធាន សម្រាប់ជំនួយការអនុវត្តការងារខាងលើនេះ។

អនុគណៈកម្មការនេះ មានភារកិច្ច ដូចខាងក្រោម ៖

- រៀបចំបញ្ជីសរុបអចលនទ្រព្យ និងរៀបចំតម្លៃអចលនទ្រព្យតាមប្រភេទ និងតាមតំបន់ នៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត និងបញ្ជូនមកគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ
- ផ្សព្វផ្សាយ ណែនាំ និងអប់រំក្រុមការងារអចលនទ្រព្យឃុំ-សង្កាត់ ព្រមទាំងអ្នកជាប់ពន្ធ អំពីតម្លៃអចលនទ្រព្យ និងបទប្បញ្ញត្តិធានាស្តីពីការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ
- ផ្សព្វផ្សាយជាសាធារណៈ រួមទាំងបិទប្រកាសផ្សាយតម្លៃអចលនទ្រព្យ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត
- ធ្វើរបាយការណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំ ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ
- សម្របសម្រួល និងសហការជាមួយរដ្ឋបាលសារពើពន្ធ ក្នុងកិច្ចដំណើរការអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ
- តាមដាន ត្រួតពិនិត្យ រំលឹក ជំរុញការអនុវត្តរបស់ក្រុមការងារអចលនទ្រព្យឃុំ-សង្កាត់។

ប្រការ ៤ .-

អនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ រាជធានី-ខេត្ត មានសិទ្ធិបង្កើតក្រុមការងារអចលនទ្រព្យឃុំ-សង្កាត់ ជាជំនួយការ។

ក្រុមការងារឃុំ-សង្កាត់ មានភារកិច្ច ដូចតទៅ ៖

- ចូលរួមផ្តល់យោបល់ក្នុងការកំណត់តម្លៃអចលនទ្រព្យតាមប្រភេទ និងទីតាំង ក្នុងដែនសមត្ថកិច្ច
- សហការផ្សព្វផ្សាយ ណែនាំ និងអប់រំអ្នកជាប់ពន្ធអំពីតម្លៃអចលនទ្រព្យ និងបទប្បញ្ញត្តិធានា ស្តីពីការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ
- សហការជាមួយរដ្ឋបាលសារពើពន្ធ ដើម្បីរៀបចំបញ្ជីលម្អិតអចលនទ្រព្យក្នុងដែនសមត្ថកិច្ច ហើយបញ្ជូនមកអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ រាជធានី-ខេត្ត
- សហការផ្តល់ស្ថិតិ និងទិន្នន័យសម្រាប់ការចុះបញ្ជីអចលនទ្រព្យ ដល់រដ្ឋបាលសារពើពន្ធ
- សហការការងារពាក់ព័ន្ធដទៃទៀតតាមការស្នើសុំរបស់រដ្ឋបាលសារពើពន្ធ។

ប្រការ ៥ .-

គណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។

ប្រការ ៦ .-

ប្រកាសលេខ ៧២៦ សហវ.ប្រក.អពជ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៧ .-

សមាសភាពដូចមានរាយនាមក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ចម្លងជូន ៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
- ឃុំន សែន នាយករដ្ឋមន្ត្រី
- “ដើម្បីជូនជ្រាប”
- សាលារាជធានី-ខេត្ត “ដើម្បីសហការអនុវត្ត”
- ដូចប្រការ ៧ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃពុធ ០៧ ខែ មេសា ឆ្នាំ ច សិរីទិស័ក ព.ស២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៩



អគ្គបណ្ឌិតសភាចារ្យ អូន ឈន់ធីន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤០.....សហវ ២០១៩

ប្រកាសអន្តរក្រសួង

ស្តីពី

ការកែតម្រូវតារាងចំណាយប្រចាំឆ្នាំ

សម្រាប់ប្រើប្រាស់ក្នុងការប្រើប្រាស់ និងប្រតិបត្តិការអន្តរក្រសួងសម្រាប់វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង វិស័យផ្សេងៗទៀត
ជូនមន្ត្រីរាជការនៅ រដ្ឋលេខាធិការរដ្ឋបាលសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

*****&*****

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រដ្ឋលេខាធិការរដ្ឋបាលសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវតារាងចំណាយប្រចាំឆ្នាំនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា ៩ និងមាត្រា ១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៦ មាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើក ការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខៈ០០៤ សហវ.ម.ប្រកចុះថ្ងៃទី១៥ខែមករាឆ្នាំ១៩៩៦ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញប្រកាសលេខ១២១២សហវ.ប្រកចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្តីពីការដាក់អោយអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការដាក់អោយអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២២៩ សហវ.ប្រក ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែម គណនី និង អនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០១៥លេអស ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៩ ស្តីពីការបង្កើតអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

សម្រេច

ប្រការ១.-

ប្រាក់បៀវត្សមន្ត្រីរាជការនិងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ចនិងវប្បធម៌នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់។

ប្រការ២.-

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់និងភ្នាក់ងារបើកផ្តល់ជំនួសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដូចមាន សមាសភាពខាងក្រោម៖

- ១-លោក **សួន គូម៉ា** ឋានៈប្រធានការិយាល័យ ជាភ្នាក់ងារបើកផ្តល់
- ២-កញ្ញា **ចង់ ស្រីសោយ** ឋានៈមន្ត្រី ជាភ្នាក់ងារបើកផ្តល់ជំនួស

ប្រការ៣.-

លោក**សួន គូម៉ា**ជាភ្នាក់ងារបើកផ្តល់និងកញ្ញា **ចង់ ស្រីសោយ** ជាភ្នាក់ងារបើកផ្តល់ជំនួសត្រូវបានអនុញ្ញាតអោយ បើកគណនីប្រាក់បញ្ញើ នៅអគ្គនាយកដ្ឋានតេឡេកាម៉ាតិ ដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកផ្តល់បៀវត្ស និងប្រាក់អន្តរាគមន៍ ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ។

ប្រការ៤.-

បែបបទនៃការអនុវត្តន៍បើកផ្តល់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ត្រូវបានកំណត់ដោយ សេចក្តីណែនាំជាក្រោយ។

ប្រការ៥.-

ភ្នាក់ងារបើកផ្តល់ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះប្រាក់កាស និងមូលនិធិដែលបានទទួល ដើម្បីយកទៅធ្វើការបើកផ្តល់ជូន មន្ត្រីរាជការ។

ប្រការ៦.-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយ នឹង ប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៧.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាននិងអគ្គនាយករដ្ឋបាល និងកិច្ចការទូទៅរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រធានគ្រប់អង្គការពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ២ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ០៤ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ថេវ ចាន់ឡាន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៥៩ អនក្រ.បក ២០១៩

ថ្ងៃពុធនៃខែ ២១ ឆ្នាំ ២០១៩ លេខ ១៥៩ អនក្រ.បក ២០១៩
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ២១ ឆ្នាំ ២០១៩

ប្រកាសអនុក្រសួង
ស្តីពី

ការកែតម្រូវកិច្ចការបើកផ្តល់ និងកិច្ចការបើកផ្តល់ជំនួស
សម្រាប់បើកផ្តល់ប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជូនមន្ត្រីរាជការប្រចាំនៅទីស្តីការគណៈរដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការកែតម្រូវតារាងកំណត់តម្លៃប្រាក់បៀវត្សនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការធ្វើវិសោធនកម្មមាត្រា៩និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា ៤៥មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៤៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យ លេខ៤៤៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសា ធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកា គណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ៣៥៣ សហវ.ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្ម វិធីពេញលេញ និងអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

ប្រការ១ .-

ប្រាក់បៀវត្សមន្ត្រីរាជការ និង ប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ ជូនមន្ត្រីរាជការប្រចាំទីស្តី ការគណៈរដ្ឋមន្ត្រី ត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់។

ប្រការ២ .-

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដូចមានសមា សភាពខាងក្រោម ៖

- ១-លោកស្រី **ឌីម ច័ន្ទលាត** ឋានៈអនុប្រធានការិយាល័យគណនេយ្យ ជាភ្នាក់ងារបើកផ្តល់
- ២-លោកស្រី **អេន លីនណា** ឋានៈជាមន្ត្រីការិយាល័យគណនេយ្យ ជាភ្នាក់ងារបើកផ្តល់ជំនួស
- ៣-លោកស្រី **ហែម វិសិដ្ឋិជានិច** ឋានៈជាមន្ត្រីការិយាល័យគណនេយ្យ ជាភ្នាក់ងារបើកផ្តល់ជំនួស

ប្រការ៣ .-

លោកស្រី **ឌីម ច័ន្ទលាត** ជាភ្នាក់ងារបើកផ្តល់ និងលោកស្រី **អេន លីនណា** និងលោកស្រី **ហែម វិសិដ្ឋិជានិច** ជាភ្នាក់ងារបើកផ្តល់ជំនួស ត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រី រាជការ ។

ប្រការ៤ .-

បែបបទនៃការអនុវត្តបើកផ្តល់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ ត្រូវបានកំណត់ដោយសេចក្តីណែនាំជាក្រោយ។

ប្រការ៥ .-

ភ្នាក់ងារបើកផ្តល់ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះប្រាក់កាស និងមូលនិធិដែលបានទទួលដើម្បីយកទៅធ្វើការបើកផ្តល់ជូនមន្ត្រីរាជការ។

ប្រការ៦ .-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៧ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគ្រប់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកខ្លួនដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *W ១ ៩៩*

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី


អគ្គបណ្ឌិតសភាចារ្យ ហ៊ុន សែន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគណៈរដ្ឋមន្ត្រី

កិត្តិនីតិភោសលបណ្ឌិត ប៊ិន ឈិន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រកាស
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៥ អនក្រ.បក ១៦

ថ្ងៃ... ពុធ... ១៣ ខែ... កញ្ញា... ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១៦... ខែ... កញ្ញា... ឆ្នាំ ២០១៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អិម.ជេ ប៊ែក (ខេមបូឌា) ឯ.ក

ស ៤ ប្រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អិម.ជេ ប៊ែក (ខេមបូឌា) ឯ.ក (M.J BAGS (CAMBODIA) CO., LTD.) តំណាងដោយ លោក WANG QINGCHUN បង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ភូមិពូជឿង ឃុំបិតត្រាំង និងភូមិស្នាប់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ)។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្ភារៈសម្រាប់សត្វចិញ្ចឹម

៣២៩០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម អិម ជេ ប៊ែក (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



[Handwritten mark]

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហាន សុភា

- ចន្ទឧទ្ទេស៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំផែនការ ឧស្សាហកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
- រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
- រដ្ឋបាលស្រុកព្រៃនប់
- រដ្ឋបាលឃុំបិតត្រាំង និងឃុំរាម
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី
លេខ...១៧៧.០០០... ក ក ង / ២៤

ប្រកាស
ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញផ្ទះធុនព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៨/០២០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង សោធនបាត់បង់សម្បទាប្រចាំជីវិតរបស់មន្ត្រីរាជការស្រី
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្ត្រីរាជការស្រីឱ្យចូលនិវត្តន៍តាមអាយុតាមប្រព័ន្ធតំរូវមានវិទ្យា
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែប្រកាសនៃសន្ទស្សន៍រៀបចំការចូលនិវត្តន៍ ១៩០០ ទៅចំនួន ២១៣០ ក្នុងមូលសន្ទស្សន៍
- យោងសលករបក្សត្រីរាជការស្រីចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សង្ខេប

ប្រការ១.. ត្រូវបានដាក់ឱ្យលោកស្រី **ឆាន់ ស៊ីន្ទ្រៈនារី** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ០៧-តុលា-១៩៥៨ ទីកន្លែងកំណើត ឃុំរកា ស្រុកទ្រាំង ខេត្តតាកែវ ។

-យៈពេលបំពេញការងារពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៤ បានចំនួន ២៤ឆ្នាំ ០៧ខែ ១៥ថ្ងៃ

-ឋានៈពេលចូលនិវត្តន៍ : អនុប្រធានមន្ទីរ

-ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ

-ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់និងបៀវត្សមូលដ្ឋាន : គ.២.២ = ៩០៧.៣៨០\$ ០០

-អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ ។

ប្រការ២.. លោកស្រី **ឆាន់ ស៊ីន្ទ្រៈនារី** ត្រូវទទួលប្រាក់ដូចតទៅ ៖

-ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (៩០៧.៣៨០\$ គុណ៨ខែ) = ៧.២៥៩.០៤០\$ ០០

-ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៦៨% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៦១៧.០១៨\$ ០០

-ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៤៦៦.៨៩៦\$ ០០ ត្រូវតម្កើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន

គ.២.៤ = ៨៣៩.២២០\$ ០០ = ២២២.២០២\$ ០០

ទឹកប្រាក់សរុបប្រចាំខែ..... = ៨៣៩.២២០\$ ០០


ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ និងលោកស្រី **ឆាន់ ស៊ីន្ទ្រៈនារី** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចេញផ្សាយ ១៧/១១/២០១៨ ឆ្នាំ ១៩៧៧ ព្រះសិវស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨

វេជ្ជបណ្ឌិត

គុំង កុលាដាវី



- ឈ្មោះផ្ទះ
- ទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី - ផ្ទះ ១១៨
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសិស្ស
- ក្រសួងមុខងារសាធារណៈ
- កណៈកម្មាធិការក្រសួងកិច្ចការនារី ខណៈទិសបទដ្ឋាននិយុត្តបឋមរាជរដ្ឋាភិបាល
- ផ្ទះ ១១៨
- រដ្ឋបាលខេត្តព្រះសីហនុ - ផ្ទះ ១១៨
- រដ្ឋបាល ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី

លេខ ១៧៧ អនក. កកន / ២០១៩

ប្រកាស
ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៩៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង សោធនចាត់បង់សម្បទាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអយ្យកម្មប្រក្រតីមានន័យ
- បានឃើញអនុក្រឹត្យលេខ ១៩៨ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកែប្រែកម្រិតសន្ទស្សន៍រៀបចំចូលនិវត្តន៍ ១៩០០ ទៅចំនួន ២១៣០ ក្នុងមួយសន្ទស្សន៍
- យោងសលាកប្រមូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សម្រេច

ប្រការ១. ត្រូវបានដាក់ឱ្យលោកស្រី **ទីង សេនធី** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥៨ ទីកន្លែងកំណើត សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រុងភ្នំពេញ ។

- រយៈពេលបំពេញការងារពីឆ្នាំ១៩៨១ ដល់ ឆ្នាំ២០១៨ បានចំនួន ៣៧ឆ្នាំ ០៩ខែ ៣០ថ្ងៃ

- ឋានៈពេលចូលនិវត្តន៍ : ប្រធានការិយាល័យ

- ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តសៀមរាប

- ក្របខ័ណ្ឌ ឋានន្តរសិក្សា ថ្នាក់និងបៀវត្សមូលដ្ឋាន : ១.១.២ = ៩៦៤.៨៩០៛ ០០

- អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

- បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ ។

ប្រការ២. លោកស្រី **ទីង សេនធី** ត្រូវទទួលប្រាក់ដូចតទៅ ៖

- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (៩៦៤.៨៩០៛ គុណ៨ខែ) = ៧.៧១៩.១២០៛ ០០

- ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៧៧១.៩១២៛ ០០

- ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៧៧១.៩១២៛ ០០ ត្រូវតម្កើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន

១.១.៦ = ៨៣៧.០៩០៛ ០០

ទឹកប្រាក់សរុបប្រចាំខែ..... = **៨៣៧.០៩០៛ ០០**

ប្រការ៣. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងលោកស្រី **ទីង សេនធី** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចុះហត្ថលេខា ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឆ្នាំចំនួន ៧៧១ ៩១២ / ០០

រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៨



បញ្ជីឈ្មោះ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រសួងសុខាភិបាល អធិការកិច្ចការ និងយុវជនសម្បទា
ក្រសួងមុខងារសាធារណៈ
គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តលិខិតបញ្ជូនប្រាក់ប្រចាំខែថ្នាក់ជាតិ
• ថ្នាក់ដឹកនាំ •
- រដ្ឋបាលខេត្តសៀមរាប : **ឃីង ចំរើន**
- រដ្ឋបាល ៣
- រាជធានី
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី

លេខ...១៧៧.៩.០..... កកន / ២៤

ប្រកាស
ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញផ្ទះមនុស្សឆ្មារតីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្នើសុំលើសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៩៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៩ ស្តីពីការអនុវត្តរបបសេវានិវត្តន៍ និង សេវាធនធានបំប៉នសម្រាប់ស្ត្រីរាជការស្នើសុំលើសន្តិសុខ
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្ត្រីរាជការស្នើសុំលើសន្តិសុខតាមអាយុកាលប្រចាំឆ្នាំនៃមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែកម្រិតសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ ១៩០០ រៀបចំឆ្នាំ ២០១០ ក្នុងមួយសន្ទស្សន៍
- យោងសហការប្រមូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សម្រេច

- ប្រការ១..** ត្រូវបានដាក់ឱ្យលោកស្រី **និល ខាន់ណា** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៥៨ ទីកន្លែងកំណើត ឃុំត្រីញី ស្រុកពួក ខេត្តសៀមរាប ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៨៣ ដល់ ឆ្នាំ២០១៨ បានចំនួន ៣៥ឆ្នាំ ០០ខែ ១៤ថ្ងៃ
 - ឋានៈពេលចូលនិវត្តន៍ : ប្រធានការិយាល័យ
 - ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តសៀមរាប
 - ក្របខ័ណ្ឌ ឋានន្តរសិក្សា ថ្នាក់និងបៀវត្សមូលដ្ឋាន : គ.៨ = ៦០៤.៩២០:០០
 - អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : ឃុំពួក ស្រុកពួក ខេត្តសៀមរាប
 - បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ ។

- ប្រការ២..** លោកស្រី **និល ខាន់ណា** ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (៦០៤.៩២០: គុណ៨ខែ) = ៤.៨៣៩.៣៦០: ០០
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = ៤៨៣.៩៣៦: ០០
 - ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៤៨៣.៩៣៦: ០០ ត្រូវតម្លឹងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន
 - គ.១០ = ៥៦៤.៤៥០: ០០ = ៨០.៥១៤: ០០
 - ទឹកប្រាក់សរុបប្រចាំខែ..... = ៥៦៤.៤៥០: ០០

ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងលោកស្រី **និល ខាន់ណា** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចុះហត្ថលេខា ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩

រដ្ឋមន្ត្រី



- ចម្លងជូន**
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - ក្រសួងសុខាភិបាល អភិវឌ្ឍន៍ និងយុវជន និងកីឡា
 - ក្រសួងមុខងារសាធារណៈ
 - សាលាភ្នំពេញស្រីស្នាក់នៅស្រុកមន្ត្រីរាជការស្នើសុំលើសន្តិសុខ
 - ដើម្បីយុទ្ធសាស្ត្រ
 - ដូចពេលខេត្តសៀមរាប លើសពីនេះទៅទៀត
 - ដូចប្រកាស ៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី

លេខ...២១៧៧... កកន/លក

**ប្រកាស
ស្តីពី**

ការអនុញ្ញាតឱ្យមន្ត្រីរាជការចូលបម្រើការងារវិញ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

- បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងកិច្ចការនារី
- បានឃើញ អនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកិច្ចការនារី
- បានឃើញ អនុក្រឹត្យលេខ ៥០ អនក្រ.តត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៩៩៩ ស្តីពីការស្ថិតនៅក្រៅក្របខ័ណ្ឌដើមចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ
- យោងពាក្យស្នើសុំរបស់លោកស្រី សន ស្រីមុំ ចុះថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨

សម្រេច

- ប្រការ១ :** អនុញ្ញាតឱ្យលោកស្រី **សន ស្រីមុំ** ឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មន្ត្រីមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ ឱ្យចូលបម្រើការងារវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ បន្ទាប់ពីបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម ។
- ប្រការ២ :** ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្ត្រីរាជការក្នុងប្រការ១ ត្រូវផ្តល់ជូនចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ ។
- ប្រការ៣ :** រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។
- ប្រការ៤ :** អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ស្ពឺ និងសាមីខ្លួនក្នុងប្រការ១ មានភារកិច្ចអនុវត្តន៍ប្រកាសនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃត្រីមាស ១២ ខែ វិច្ឆិកា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៨

រដ្ឋមន្ត្រី

គុណដាវី

- ចម្លងជូន**
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
 - ក្រសួងមុខងារសាធារណៈ
 - រដ្ឋបាលខេត្តកំពង់ស្ពឺ
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី

លេខ.....៣៤៩..... កកន/២០១៩

ប្រកាស
ស្តីពីការដាក់បន្តិកាជំនួញចូលនិវត្តន៍

- បានឃើញផ្ទៃមុខនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស្តីលើព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២/ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង រោងចក្របំបាត់សម្បទាវិជ្ជាជីវៈចំពោះមន្ត្រីរាជការស្តីលើ
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់បន្តិកាជំនួញចូលនិវត្តន៍តាមអាយុតាមប្រព័ន្ធតំរូវនៃវិទ្យុ
- បានឃើញអនុក្រឹត្យលេខ ១៧៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែប្រែតម្លៃនៃសន្ទស្សន៍បៀវត្សមូលដ្ឋានតំបន់ ២១៣០១ ទៅចំនួន ២៣៤០១ ក្នុងមួយសន្ទស្សន៍
- យោងសលាកប្រព្រឹត្តិការណ៍ស្តីលើចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សម្រេច

- ប្រការ១..** ត្រូវបានដាក់ឱ្យលោកស្រី **ឌុល សារី** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៩ ទីកន្លែងកំណើត ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
- រយៈពេលបំពេញការងារពីឆ្នាំ១៩៨០ ដល់ ឆ្នាំ២០១៩ បានចំនួន ៣៨ឆ្នាំ ០៩ខែ ២៦ថ្ងៃ
- ឋានៈពេលចូលនិវត្តន៍ : ប្រធានការិយាល័យ
 - ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : មន្ទីរកិច្ចការនារី ខេត្តស្វាយរៀង
 - ក្របខ័ណ្ឌ ឋានន្តរសិទ្ធិ ថ្នាក់និងបៀវត្សមូលដ្ឋាន : **គ.២.១ = ១,០៣៦,៦២០\$ ០០**
 - អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
 - បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ ។

- ប្រការ២..** លោកស្រី **ឌុល សារី** ត្រូវទទួលប្រាក់ដូចតទៅ ៖
- ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (១,០៣៦,៦២០\$ គុណ៤ខែ) = **៤,២៩២,៩៦០\$ ០០**
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = **៨២៩,២៩៦\$ ០០**
 - ប្រាក់សោធននិវត្តន៍សុទ្ធសាធប្រចាំខែ ៨២៩,២៩៦\$ ០០ ត្រូវតម្លើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន
 - គ.២.៤ = ៩២១,៩៦០\$ ០០** = **៩២,៦៦៤\$ ០០**
 - ទឹកប្រាក់សរុបប្រចាំខែ..... = **៩២១,៩៦០\$ ០០**

ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង និងលោកស្រី **ឌុល សារី** ត្រូវអនុវត្តន៍តាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃ ធ្នូ ១៣ ឆ្នាំ ២០១៩ ខែ វិច្ឆិកា ឆ្នាំ សិរីសោភ័ណ ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០១៩

រដ្ឋមន្ត្រី

ឌុល កន្តាដារី

ប្រធាន

- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងមុខងារសាធារណៈ
- គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តចិត្តសង្គមច្បាប់សំរាប់រដ្ឋាភិបាល
- ដើម្បីប្រយោជន៍
- រដ្ឋបាលខេត្តស្វាយរៀង - ដើម្បីប្រយោជន៍
- រដ្ឋប្រការ ៣
- រាជកិច្ច
- ឯកសារ ភាសាប្រវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី